



## ក្រសួងកសិកម្ម រៀបចំប្រជាជាតុន និង តែនាង

MINISTRY OF AGRICULTURE, FORESTRY AND FISHERIES

### ក្រុមការងារសេវាភ័ត៌មានលក់សាច់សំខាន់សំខាន់



### AGRICULTURAL MARKETING INFORMATION BULLETIN

រៀបចំដោយ:

ការិយាល័យទីផ្សារកសិកម្ម នាយកដ្ឋានដែនការ និង ស្ថិតិ នៃក្រសួងកសិកម្ម រៀបចំប្រជាជាតុន និង នេសាទ

ឧបត្ថម្ភដោយ:

កម្មវិធីសន្តិសុខសៀវភៅនៃអង្គការសៀវភៅ និង កសិកម្ម នៃសហប្រជាធាតិ ក្រោមដំឡើយឧបត្ថម្ភរបស់សហភាពអីរូប៖

ការផ្សារភ្នាប់ពីមានទៅនឹងការធ្វើសេចក្តីសម្រេចចិត្តកំណត់អសន្តិសុខសៀវភៅ

PREPARED BY:

Agricultural Marketing Office (AMO), Department of Planning and Statistics (DPS), MAFF

SUPPORTED BY:

EC-FAO Food Security Programme:

Linking Information and Decision-Making to Improve Food Security

ទទួលយកពីមានទៅលក់ដោយទីផ្សារ  
ដើម្បីជាអភិប្បៈយោងនូវបស់លោកអ្នក

ខែ ធ្នូ ឆ្នាំ២០១៣  
December, 2013






# ព័ត៌មានទិន្នន័យសេវាសង្គម

## Agricultural Market Information

### Special points of interest:

- + ការវិភាគពីស្ថានភាពនៃការបែបប្រឈមតម្លៃ  
ផលិតផលកសិកម្មប្រចាំខែធ្នូ ឆ្នាំ២០១៣  
-Market Analyses of Agricultural Product in December, 2013.
- + តម្លៃដឹកជញ្ជូនកសិកម្មប្រចាំខែធ្នូ ឆ្នាំ២០១៣  
-Monthly Average Price in Dec, 2013.
- + តម្លៃមធ្យមដឹកជញ្ជូនកសិកម្មទុកចាំងប្រាក់ប្រចាំខែនិមួយៗ មាប់ពីខែ មករា ដល់ខែ ធ្នូ ឆ្នាំ២០១៣  
-Monthly Average Price by Commodity from Jan-December, 2013



ខែ ធ្នូ ឆ្នាំ២០១៣  
December, 2013

អ្នកបច្ចេកទេរយោង : ការិយាល័យទិន្នន័យកសិកម្មនៃនាយកដ្ឋានដែនការ និងសិទ្ធិ  
Fax : 023 216 060  
E-mail : agrimarketinfo@gmail.com

# ក្រសួងពេទ្យ

ខំពេច

I- សេចក្តីផ្តើម	១
II- តំបន់ និងទីតាំងប្រមូលទិន្នន័យ	២
III- ប្រភេទមុខទំនិញដែលបានស្រដែលទិន្នន័យពេម្ព	៥
IV- ការវិភាគពីស្ថានភាពទៅការប្រប្រលតម្រូវជិតជលកសិកម្ម	៥
៤-១-ស្ថានភាពពេម្ពស្រូវ-អង្គរ	៥
៤-១-១-ស្ថានភាពពេម្ពស្រូវ-អង្គរអូរឃីរ	៥
៤-១-២-ស្ថានភាពពេម្ពស្រូវ-អង្គរធ្វាក់ដែល	៧
៤-២-ស្ថានភាពទិន្នន័យ និងពេម្ពជិន្ទុងមី	៨
៤-៣-ស្ថានភាពពេម្ពប៉ែន	១៥
៤-៤-តម្រូវមិនបានសិកម្មប្រចាំខែធ្នូ ឆ្នាំ២០១៣	១៥
៤-៥- តម្រូវមិនបានសិកម្មចូលចំណែកប្រចាំខែឱ្យយោទាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១៣	១៥
ឧបសម្ព័ន្ធី១: តម្រូវលក់ដីជិតជលកសិកម្មប្រចាំខែធ្នូ ឆ្នាំ២០១៣ នៅតាមបណ្តាណដានី ខេត្ត	១៥
ឧបសម្ព័ន្ធី២: តម្រូវមិនបានសិកម្មចូលចំណែកប្រចាំខែឱ្យយោទាប់ពីខែកក្កដា	
ដល់ខែធ្នូ ឆ្នាំ២០១៣	៣៣
ឧបសម្ព័ន្ធី៣: តម្រូវមិនបានសិកម្មចូលចំណែកប្រចាំខែឱ្យយោទាប់ពីខែកក្កដា	
ដល់ខែធ្នូ ឆ្នាំ២០១៣	៤១

# ព្រៃន្ទិចក្លែតំណែលដីជ្រុងអាណីជ្រុយ

# ក្រសួងពេទ្យ

# **Agricultural Marketing Information Bulletin for December, 2013**

## I- សេចក្តីផ្តើម :

មុខទ័រសាស្ត្រកសិរីដលម្មួយចំនួន ត្រូវបានប្រមូលព័ម្ធនៅតាមស្ថាន ឬ ទីកន្លែងនៃមួយបុរណណា៖ ” ឧទាហរណ៍៖ ចេកប្រឈម ត្រឹសស់ ត្រឹសធ្វើ ត្រឹសង់ពុ សំណូរការឈរ សំណូរការស្រួល និងស្រួល-អង្គរ ” ចំពោះបណ្តុមុខទ័រសាស្ត្រ ឡើងត្រូវបានប្រមូលនៅតាមរដ្ឋរាជកាលនៃជាតិភកម្ម ” ឧទាហរណ៍ ស្អាយចំនួន ឬចំនួន អំពេល ជីថ្ញុងមី ពោត និងគីឡូក... ។ ល. ៦

ក្នុងករណីខ្លះមានការពន្លឺគ្រប់គ្រងការស្របតាមដៃចាប់ដោយ ជីប្រកែងដូចត្រា តែប្រកាសដោយក្រសួងទំនាក់ទំនង ហើយកំណត់  
កំខសគ្រឹះដោយ ដូចនេះទាមទារមិនអ្វីក្រសួងដែលត្រូវការពន្លឺតាមគោលការណ៍នៅក្នុងវិធីសាស្ត្រនៃការប្រមូល  
ព័ត៌មាន ។ ដោយទៀត្យការចំណោះកំណត់ដែលត្រូវការពន្លឺ តើមានវិធីសាស្ត្រ ២ យ៉ាង ដើម្បីទទួលបាននូវទិន្នន័យទាំងនេះ ទី១ ទិន្នន័យ  
កំណត់ដែលមានមកពីមន្ទីរទទួលបានក្នុងផ្លូវការសារធម្មជុំទៅប្រមូល និង ទី២ បានមកពីក្រុមភាពការលក់ដូចនេះនៅតាម  
បណ្តុះដោយការរាជធានី ខេត្ត ជាមួយដូចនេះព័ត៌មានកំណត់ដែលត្រូវការពន្លឺដោយខ្លួនតាមរយៈការប្រើប្រាស់ SMS ។

ភាពព្រឹមប្រចាំថ្ងៃនៅក្នុងមានធម្មជាតិបានអូបញ្ញកំឆ្លោះសំណងនៅ ដើម្បីការវិភាគ និង ការពុករាយៗ មានភាពស្ថិតិ។ និងមានប្រសិទ្ធភាពខ្លួន ដើម្បីបង្កិតបាន ដើម្បីបង្កិតប្រចាំថ្ងៃនៅរបស់អគ្គបីប្រជាស់ ។

នៅថ្ងៃទី០១ ការិយាល័យទីផ្សារកសិកម្ម នៃនាយកដ្ឋាននៃនគរាល់ និងស្ថិតិ របស់ក្រសួងកសិកម្ម រាជ្យប្រមាណៗ និង នេសាទ នានាព្យើកវិសាលភាពនៃការស្របដឹកនាំយុទ្ធសាស្ត្រកសិកម្មទូទៅទាំង ២៤ រដ្ឋធាន ខេត្ត ហើយទិន្នន័យទាំងនេះ ត្រូវបានចែងក្រោមជាប្រព័ន្ធដែលបានរៀបចំឡើង និង មធ្យប្រចាំខែ (សូមមិនការណ កុបសម្រួលទី១) ។

ପ୍ରକାଶକ୍ଷେତ୍ର :

ពោលដោសំខាន់ គឺជីថិតកកំពសជីវាតារសៀវភៅបស់ប្រជាជននៅជនបទតាមរយៈការធ្វើឱ្យប្រសើរឡើងនូវឯកាសខាងលើកិច្ច និងការទម្លៃលាយនូវសេវាតិមាយទិន្នន័យកសិកម្មទូទៅនៃប្រទេស ជាតិសេសលើប្រព័ន្ធតិមាយតែម្រួលិតជាលក្ខណីទិន្នន័យ ផ្តល់ជនកសិករ ពាណិជ្ជករ/អាជីវករ រាជរដ្ឋាភិបាល អង្គការ និងបណ្តាប្រជាមុន ដូចការណិត និង

ପ୍ରକାଶକ ପତ୍ରିକା

- ជួយជុរីអិកសិករដូចជាតាមពីរការ និងអ្នកពាក់ព័ន្ធដើម្បីទៅត្រួតពិនិត្យការនៃតំបន់ ថា តើវិកាត្រូវបានដោះស្រាយ? ពេលណា និងតែម្រួលដឹងបានសំពុកគាត់ ។
  - ជួយជុរីអិកសិករ ធ្វើដែនការជិតកម្មរបស់ពុកគាត់ការនៃតំបន់ ដូរការមានតម្លៃការទិញ្ញារ ។
  - ផ្ទុករូបថតដោយក្នុងឯកប្រាសិរីឡើងនូវប្រាក់ចំណុចរបស់សិករនិងតម្លៃប្រាក់ដែលមានបំផុកប្រើប្រាស់ ។
  - រូបថតដោយអភិវឌ្ឍន៍ ផ្តល់ចំណោមដើម្បីជួយជាមូលដ្ឋាន ក្នុងចំណោមមួយដូចជាប្រាក់ដែលមានសិកម្ម ដើម្បីឱ្យពុកគាត់ជួយជាមូលដ្ឋានដែលសិករនិងការប្រើប្រាស់ពីមួយទីជួយការសិកម្ម ដើម្បីឱ្យ

II- សំបុរី និឡាន់ត្រូវបានដាក់ឡើងទៅក្នុង

๙ - ກາຜົນສຶກທິດ

៤ ដ្ឋានអូរបុសី ដ្ឋានដីមករា ដ្ឋាននាគមមាស ដ្ឋានចេញអំពោះ ដៃបូប្រមូលទិញត្រួតខ្លួនដែលខេត្ត និង ១៩ (ស្ថិកនៅតាមដីដាក់ឈើ) ស្ថិកនៅក្នុងសាខាដំឡើង ស្ថិកនៅក្នុងសាខាដំឡើង និង ដ្ឋានអូរបុសី និង ទិន្នន័យបាត់ដាក់នៅបឹងក្រាស

୬ - ଦେଖିଗଣ୍ଯାଙ୍କ

៤ ដ្ឋានពាណិជ្ជកម្ម ដ្ឋានពាណិជ្ជកម្ម ទីសពុកហាតដ្ឋាន កំន្លែងប្រមូលទិញដាក់តិចស្ថិកសាង និងរោងម៉ាសីន

## កិនស្សែវត្រពូលសីរីក្រុងភាពខ្លា

### ៣ - ខេត្តកំចៀកមេ

៤ ដ្ឋានបុសខ្ពស់ ចំណុចប្រមូលទិញនៅត្រូវការលើ ដ្ឋានបិះកុក ហេងម៉ាសុនកិនស្សែវត្រពូលសីរីប្រជាសង្គមតែ

### ៤ - ខេត្តតាក់ក់

៥ ដ្ឋានដូចនៅក្រោម ហេងម៉ាសុនកិនស្សែវត្រពូលសីរីការលើ កំពង់ដែរ និងដែបូលកំដីគិមីនៅត្រូវក្រុងដូចនៅក្រោម

### ៥ - ខេត្តសេវយោច

៦ កំពង់ដរនៃសាខា "វត្ថុពាណិជ្ជ និងចុងយ្យាស" ជិតទទួលសាប ដ្ឋានលើ និងនៅហេងម៉ាសុនកិនស្សែវ ហើយ  
សេវយោចស្ម័គ្រប់របស់អ្នក

### ៦ - ខេត្តផែបែង

៧ ដ្ឋានលើ ដ្ឋានបិះកុក សត្វហាត់ដ្ឋានដ្ឋានដូចនៅក្រោមដូចនៅក្រោម និងនៅហេងម៉ាសុនកិនស្សែវត្រពូលសីរីប្រជាសង្គមបានដូចនៅក្រោម

### ៧ - ខេត្តឆ្លែង

៨ កំពង់ដរប្រមូលទិញនៅលើសាខាឌីកប្រែនៅទីនៅបំផុត ដ្ឋានលើ និងទីសត្វហាត់ដ្ឋានប្រជាស៊ិហុ

### ៨ - ខេត្តបន្ទាយចាន់ចេះ

៩ ដ្ឋានចំការការ ដ្ឋានរំលែក ហេងម៉ាសុនកិនស្សែវអុរាណបិល និង យ្យាគំប្រមូលទិញនៅត្រូវការលើស្សែវម៉ោង

### ៩ - ខេត្តកំចៀកមេ

ដ្ឋានសាមគ្គិត កំពង់ដរប្រមូលទិញនៅលើសាខាឌីកប្រែនៅត្រូវការការការ និងនៅហេងម៉ាសុនកិនស្សែវត្រពូលសីរីទូទៅ

### ១០ - ខេត្តកំចៀកមេ

១១ ដ្ឋានលើ កំពង់ដរប្រមូលទិញនៅលើសាខាឌីកប្រែនៅត្រូវការការការ និងហេងម៉ាសុនកិនស្សែវត្រពូលសីរីប្រជាសង្គម

### ១២ - ខេត្តត្រៀនដៃ

១៣ ដ្ឋានអូកលើក្រុង ដែបូលទិញនៅត្រូវការការការ ដែបូលដីអូកលើក្រុង និងហេងម៉ាសុនកិនស្សែវត្រពូលសីរីប្រជាសង្គម

### ១៤ - ខេត្តស្វោយរៀង

១៤ ដ្ឋានវាយយន្ត ហេងម៉ាសុនកិនស្សែវសុខ និងទីសត្វហាត់ដ្ឋាន

### ១៥ - ខេត្តត្រៀនដី

១៥ ដ្ឋានកំពង់ប្រណាក ហេងម៉ាសុនកិនស្សែវត្រពូលសីរីប្រជាសង្គម

### ១៦ - ខេត្តសម្រួល

១៦ ដ្ឋានកំពង់ប្រណាក ហេងម៉ាសុនកិនស្សែវត្រពូលសីរីប្រជាសង្គម

៤ ដ្ឋានអនុវត្តន៍រំលែក ដ្ឋានសំរាប់ ដ្ឋានសំរាប់លោក ដៃបីប្រមូលទិញដោយជាតិនៅក្រែងកប្បន្ទាយ  
អំពីល និងដៃបីប្រមូលទិញដោយជាតិនៅក្រែងកតំបន់ប្រាកេដ

#### **៩៥- ខេត្តបែងចែង**

៤ ដ្ឋានសោមតិ៍ ក្រុមហ៊ុនសុីជិ៍ (ប្រមូលទិញដោយជាតិ) រោងម៉ាសីនកិនប្រើវគ្គកុយ និងដៃបីលក់  
ជិតិមិ៍ក្រែងបែងចែង

#### **៩៦- ខេត្តកំពង់ចំ**

៤ ដ្ឋានដីធ្វើកំពង់ចំ រោងម៉ាសីនកិនប្រើ ដៃបីលក់ជិតិមិ៍ ដៃបីថែកចាយត្រី និងទិសតុយាតដ្ឋាន

#### **៩៧- ខេត្តក្រោមេះ**

៤ ដ្ឋានក្រោមេះ សិប្បុកមួកិនប្រើវរការណ៍លាង ដៃបីប្រមូលទិញដោយជាតិនៅក្រែងកស្ថុល  
ដៃបីថែកចាយត្រី និងទិសតុយាតដ្ឋាន

#### **៩៨- ខេត្តស្វែងត្រេង**

៤ ស្តីធម៌ក្រោម រោងម៉ាសីនកិនប្រើវក្រែងស្តីធម៌ក្រោម ទិសតុយាតដ្ឋាន ដៃបីប្រមូលទិញត្រី  
និងដៃបីលក់ជិតិមិ៍

#### **៩៩- ខេត្តនេះទី**

៤ ដ្ឋានលុង រោងម៉ាសីនកិនប្រើវក្រែងបានលុង ដៃបីប្រមូលទិញត្រាប់ដោយជាតិ ទិសតុយាតដ្ឋាន  
ដៃបីប្រមូលទិញត្រី និងដៃបីលក់ជិតិមិ៍

#### **១០- ខេត្តម៉ែនតិ៍**

៤ ដ្ឋានរំសែមនោរម្ប រោងម៉ាសីនកិនប្រើវស្សុកកោះពុក ដៃបីប្រមូលទិញត្រាប់ដោយជាតិ  
ទិសតុយាតដ្ឋាន ដៃបីប្រមូលទិញត្រី និងដៃបីលក់ជិតិមិ៍

#### **១១- ខេត្តណោធសាត់**

៤ ដ្ឋានដីក្រែងណោធសាត់ រោងម៉ាសីនកិនប្រើវអូស្វោ ទិសតុយាតដ្ឋាន ដៃបីប្រមូលទិញត្រី និង  
ដៃបីលក់ជិតិមិ៍

#### **១២- ខេត្តកំពង់ឆ្លើ**

៤ ដ្ឋានកំពង់ឆ្លើ និងរោងម៉ាសីនកិនប្រើវក្រែងចោរមន

#### **១៣- ខេត្តកែច**

៤ ដ្ឋានកែច និងរោងម៉ាសីនកិនប្រើវស្សុកត្រដាំ

#### **១៤- ខេត្តកោះកុំ**

៤ ដ្ឋានដីលីន ដៃបីប្រមូលទិញដីលីនសម្រួល និងរោងម៉ាសីនកិនប្រើវក្រែងខេមរភូមិន

III- ក្រុងនេះមានចំណាំជាមួយគ្នាទៅក្នុងសាស្ត្រពីរដ្ឋបាលខ្លួនដែលមានការងារជាបន្ទូរដែលស្ថិតនៅក្នុងប្រទេសក្រុងពីរដ្ឋបាល។

-ការសិក្សាសាស្ត្ររបស់មន្ត្រីការិយាល័យទីផ្សារកសិកម្មថីប្រភេទដូចជាកសិកម្មដែលកសិករនឹងមជ្ឈមុន្តុ

-ការផ្តល់សំណើពីក្រុមអាជីវករ និងកសិករតាមរយៈមធ្យីដែកទីជ្រាវកសិកម្ពុទេតាមរាជធានី ខេត្ត

បច្ចុប្បន្ននេះ ប្រកែកណ្ឌជាតិពេលកសិកម្មដែលបានស្របចិត្តនូវយកទោម្យមាស ២៩៣ មុខ ដែលក្នុងនោះរួមមាន៖

### ៩- ប្រកែវិធាន ៩០២ មុខ

២- ប្រភេទបន្លំមាន ២៩មុខ

៣-ប្រភេទត្រីមាន ៣៤ មុខ

## ៤- ប្រភេទសាច់មាន ១៥មុខ

៥- ប្រភេទជីវិមាន ៥ មុខ

## ៦- ប្រភេទផ្សេងៗមាន ៩០មុខ

## ៨- ប្រកែទួដលិកផលកសិកម្ម

## ៤- ប្រភេទជុលិតផលកសិកម្ពូជាទ្វាងទ្វៃពមាន

## ប្រភេទមុខទៅនិញ្ញានៃផលិតផលកសិកម្មូនីងត្រូវបែន្ទោម

၁၂၁၃ ခုနှစ်၊ မြန်မာနိုင်ငြပ်၏ အနေဖြင့်

-**ស្រីអីនេនក្នុងខេះ តិចម្ចាក់ចុះបន្ទិចនៅតាមខេត្តមួយចំនួនដើរឡើបទទីនឹងខេមុន ។ ភាគរយ នៃការប្រព័ល  
សាធារណជនបាន**

យោងតាមក្រាបីកទី១ ដែលបង្ហាញពីតម្លៃជុំម្រោចស្ថិតនៅខេត្តកណ្តាលឆ្នាំ២០១៩, ២០១៩ និងឆ្នាំ២០១៣ បានរាយដឹងថា បើធ្វើបច្ចេកវិនិច្ឆ័ន្ត ឆ្នាំ២០១៩-២០១៣ តម្លៃជុំម្រោចស្ថិតនៅខេត្តកណ្តាល ដែល ជា ៩០០រៀល/ត.ក្រ គឺតិចប្រមាណ ៤ ភាគរយ ស្ថិតធន ៣៥រៀល/ត.ក្រ ។

ជូយទីរិញ្ជ បើធ្វើបច្ចេកវិនិច្ឆ័ន្ត ឆ្នាំ២០១៩-២០១៩ តម្លៃជុំម្រោចស្ថិតនៅខេត្តកណ្តាល ១៩០០ មក ដែល រៀល/ត.ក្រ គឺចិច្ចប្រមាណ ២២ ភាគរយ ស្ថិតធន ២៣៥រៀល/ត.ក្រ ។

#### -អង្គរអូអីវា តម្លៃមានការប្រប្រលងផ្ទុចខាងក្រោម:

អង្គរអូអីវានៅខេត្តកំពង់ចាមតម្លៃជុំម្រោចស្ថិតធន ១៦០០ មក ១៥០០រៀល/ត.ក្រ គឺចិច្ចប្រមាណ ៦ ភាគរយ ស្ថិតធន ១០០រៀល/ត.ក្រ ។ នៅខេត្តព្រៃនប់នៅតម្លៃជុំម្រោចស្ថិតធន ១៦៣៥ មក ១៦២៣រៀល/ត.ក្រ គឺចិច្ចប្រមាណជិត ១ ភាគរយ ស្ថិតធន ១២ រៀល/ត.ក្រ ។ ដោយឡើងកន្លែងខេត្តព្រៃនសិហនុ និងតាក់ក្រវអង្គរអូអីវាអាមព័ម្ពនៅដែលគឺ ១៩៦៦រៀល/ត.ក្រ និង ១៥០០រៀល/ត.ក្រ ។ ជូយទីរិញ្ជនៅខេត្តកណ្តាល តម្លៃអង្គរអូអីវាបានកែនតម្លៃជុំម្រោចស្ថិតធន ១៦០០ ជា ១៦៤០រៀល/ត.ក្រ ។ ខេត្តការកំណុងតម្លៃអង្គរអូអីវាបានកែនតម្លៃជុំម្រោចស្ថិតធន ១៥៨០ ជា ១៦៤០រៀល/ត.ក្រ (ឧបសម្ព័ន្ធទី១) ។

តាមក្រាបីកទី២ ដែលបង្ហាញពីតម្លៃជុំម្រោចអង្គរអូអីវាទុំម្រោចស្ថិតធន ១៦០០ ឆ្នាំ២០១៩ និង ឆ្នាំ២០១៣ បានរាយដឹងថា បើធ្វើបច្ចេកវិនិច្ឆ័ន្ត ឆ្នាំ២០១៩-២០១៣ តម្លៃអង្គរអូអីវាបានចិច្ច ១៨១៥ មក ១៨០០រៀល /ត.ក្រ គឺចិច្ចប្រមាណ ៦ ភាគរយ ស្ថិតធន ១៧៥រៀល/ត.ក្រ ។

ជូយទីរិញ្ជ បើធ្វើបច្ចេកវិនិច្ឆ័ន្ត ឆ្នាំ២០១៩-២០១៩ តម្លៃអង្គរអូអីវាបានចិច្ច ១៨១៥ មក ១៨១៥រៀល /ត.ក្រ គឺចិច្ចប្រមាណជាង ២ ភាគរយ ស្ថិតធន ៥៥ រៀល/ត.ក្រ ។

#### ៤-១-២-ស្ថាមាត្រាដែលអង្គរត្រូវដឹង

#### -ជុំម្រោចស្ថិតធន នៅក្នុងខេត្តកំពង់ចាមបន្ទីចនៅតាមខេត្តមួយចំនួនបើធ្វើបច្ចេកវិនិច្ឆ័ន្ត ។ ភាគរយនៃការប្រប្រលងមានផ្ទុចខាងក្រោម:

នៅខេត្តកំពង់ចំនួនតម្លៃជុំម្រោចស្ថិតធន ១៥០០ មក ១៤៦០រៀល/ត.ក្រ គឺចិច្ចប្រមាណជាង ២ ភាគរយ ស្ថិតធន ៤០ រៀល/ត.ក្រ ។ នៅខេត្តកំពង់ចំនួនតម្លៃជុំម្រោចស្ថិតធន ១៤៦០ មក ១៤០០រៀល/ត.ក្រ គឺចិច្ចប្រមាណ ៣ ភាគរយ ស្ថិតធន ៤០រៀល/ត.ក្រ ។ នៅខេត្តពោធិ៍សាត់តម្លៃជុំម្រោចស្ថិតធន ១៩៥៧ មក ១៩៥៥រៀល/ត.ក្រ គឺចិច្ចប្រមាណ ៣ ភាគរយ ស្ថិតធន ៤០រៀល/ត.ក្រ ។ នៅខេត្តសៀមរាបតម្លៃជុំម្រោចស្ថិតធន ១៣៣០ មក ១៣០០រៀល/ត.ក្រ គឺចិច្ចប្រមាណ ២ ភាគរយ ស្ថិតធន ៣០រៀល/ត.ក្រ ។ ដោយឡើងកន្លែងខេត្តកំពង់ចាម កំពង់ចំនួន និងនៅខេត្តសៀមរាប ជុំម្រោចស្ថិតធន ២៣៣០រៀល/ត.ក្រ និង ១៩០០រៀល/ត.ក្រ (ឧបសម្ព័ន្ធទី១) ។

-អង្គរធ្វើវិនិច្ឆ័យ នៅខេត្តកំពង់ចាមពេម្ខចំយចុះពី ៣៩០០ មក ៣០០០រៀល/គ.ក្រ គឺចំយប្រមាណជាង ៦ ភាគរយ ស្ទើសិន ២០រៀល/គ.ក្រ ។ នៅខេត្តកំពង់ឆ្នាំងពេម្ខចំយចុះពី ២៨៣០ មក ២៧៩០រៀល/គ.ក្រ គឺចំយប្រមាណជាង ១ ភាគរយ ស្ទើសិន ៤០រៀល/គ.ក្រ ។ នៅខេត្តកំពង់កុងពេម្ខចំយចុះពី ៣៩៦១ មក ៣៩៥០ រៀល/គ.ក្រ គឺចំយប្រមាណជាង ២ ភាគរយ ស្ទើសិន ៣៨៩០រៀល/គ.ក្រ ។ នៅខេត្តសៀមរាបពេម្ខចំយចុះពី ២៩០០ មក ២៩០០រៀល /គ.ក្រ គឺចំយប្រមាណជាង ៤ ភាគរយ ស្ទើសិន ១០០រៀល/គ.ក្រ ។ នៅខេត្តឧត្តមានជ័យពេម្ខចំយចុះពី ២៨០០ មក ២៥០០ រៀល/គ.ក្រ គឺចំយប្រមាណជាង ៦ ភាគរយ ស្ទើសិន ២០០រៀល/គ.ក្រ ( ឧបសម្ព័ន្ធទី១ ) ។

យោងតាមក្រារីកទី៣ ដែលបង្ហាញពីពេម្ខចំយប្រមាណដែលទូទាត់ប្រចាំខែមីនីមួយាច្នៃឆ្នាំ២០១៩,២០១៩ និងឆ្នាំ២០១៣ បានរៀបចំដីជាបីជីថីនៅខេត្ត ឆ្នាំ២០១៩-២០១៩ ពេម្ខចំយប្រមាណជាងចុះពី ១៣៤៩ មក ១៩៣៦រៀល /គ.ក្រ គឺចំយប្រមាណ ៤ ភាគរយ ស្ទើសិន ១០៩រៀល/គ.ក្រ ។

បុំផ្សេបីជីថីនៅខេត្ត ឆ្នាំ២០១៩-២០១៣ ពេម្ខចំយប្រមាណជាងចុះពី ១៩៣៦ ទៅ ១៩៦៦រៀល/គ.ក្រ គឺកែនប្រមាណ ២ ភាគរយ ស្ទើសិន ៣០រៀល/គ.ក្រ ។


តាមក្រារីកទី៤ ដែលបង្ហាញពីពេម្ខចំយប្រមាណអង្គរធ្វើវិនិច្ឆ័យទូទាត់ប្រចាំខែមីនីមួយាច្នៃឆ្នាំ២០១៩, ២០១៩ និងឆ្នាំ២០១៣ បានរៀបចំដីជាបីជីថីនៅខេត្ត ឆ្នាំ២០១៩-២០១៩ ពេម្ខចំយប្រមាណជាងចុះពី ២៦៥៨ មក ២៥៤៥ រៀល /គ.ក្រ គឺចំយប្រមាណជាង ៦ ភាគរយ ស្ទើសិន ២០០ រៀល/គ.ក្រ ។

បុំផ្សេបីជីថីនៅខេត្ត ឆ្នាំ២០១៩-២០១៣ ពេម្ខចំយប្រមាណជាងចុះពី ២៥៥៩ ទៅ ២៦៣៤ រៀល/គ.ក្រ គឺកែនប្រមាណ ៤ ភាគរយ ស្ទើសិន ២១៥ រៀល/គ.ក្រ ។


មូលហេតុដែលធ្វើឡាយពេម្ខចំយប្រមាណ-អង្គរមានពេម្ខច្ចាក់ចុះនៅត្រូវបានបញ្ជាល់មកពីកត្តាមួយចំនួន  
ដូចខាង ក្រោម:

- ការតាំងចំណែកប្រចាំខែ ត្រូវបានដាក់ឡាយសារជាកិតាប់ចំមានវិធានការណើតិចិនីរោង  
ដើម្បីការពារពេម្ខចំយប្រម្ខប្រចាំខែ
- ធនធានធនធានប្រចាំខែ ដែលបានបញ្ជាល់មកពីកត្តាមួយចំនួន  
ដើម្បីដោះស្រាយប្រចាំខែ
- ត្រានិធីជាការសម្រាប់ប្រកួតប្រជែង គឺមានតម្លៃជាការសម្រាប់ប្រកួតប្រជែង ដែលបានបញ្ជាល់មកពីកត្តាមួយចំនួន  
ដែលរាល់ប្រកួតប្រជែង
- ពេម្ខចំយប្រមាណជាក់ចុះដោយសារដែលខ្លះប្រមូលដល់ស្រួលរិស្ស ហើយមានការរាយការដែលបានបញ្ជាល់មកពីកត្តាមួយចំនួន  
កំណត់ដែលបានបញ្ជាល់មកពីកត្តាមួយចំនួន


ព្រាបីទី១ : និត្យាការតែម្រមដ្ឋាមព្រមអីដើរឆ្នាំ ២០១១-២០១៣




ក្របីកទី២ : និត្យាការព័ម្ពមធ្យមអង្គរអូស៊ីវ៉ា ២០១១-២០១៣



ក្របើកទី៣ : និត្យាការព័ម្ភមធ្យរដ្ឋានជូលឆ្នាំ ២០១១-២០១៣



ក្របីទី៤ : និត្យាការព័ម្ពមធ្យមអង្គភាពរំដូល ២០១៩-២០១៣



## ៤.២.ស្ថានភាពទីផ្សារ និងកម្មវិធីស្ថាន

នៅថ្ងៃទី០១៩-២០១២ ដែលជាដំឡើងមិអនុវត្តបាន នៅទី ៣៩៣, ផ្លូវ ៣ បិកតា ភ្នំពេញ ដែលជាប្រមូលដល់មាន នាក់ ៥៧៨ បិកតា ដែលបិរាណដល់មួលបានស្ថិតិន ៨.០៣៣, ផ្លូវ ៣ បាន ។

ចំពោះកំឡើងមិប្រចាំថ្ងៃទី០១៩ តី ពាណិជ្ជកម្ម/គ.ក្រ (ជំឡើងមិស្រស់) និង ៨០៥ រៀល /គ.ក្រ (ជំឡើងមិស្តុត) ។  
នៅថ្ងៃទី០១៩-២០១៣ ដែលជាដំឡើងមិអនុវត្តបាន នៅទី ៣៩៦, ផ្លូវ ៣ បិកតា ភ្នំពេញ ដែលជាប្រមូលដល់មាន ៥៩១.៥៥២ បិកតា ដែលបិរាណដល់មួលបានស្ថិតិន ៦.៨៦៣, ផ្លូវ ៣ បាន ។

កំឡើងមិប្រចាំថ្ងៃទី០១៩ តី ២៥៥ រៀល /គ.ក្រ (ជំឡើងមិស្រស់) និង ៨០០ រៀល /គ.ក្រ (ជំឡើងមិស្តុត) ។

នៅថ្ងៃទី០១៣-២០១៤ ដែលជាដំឡើងមិទិនទានសហស្ថិតិចប់ស្ថ្រួតប៉ែនទីយោទេ ។ ចំពោះកំឡើងមិប្រចាំថ្ងៃទី០១៣ តី ៣១១ រៀល /គ.ក្រ (ជំឡើងមិស្រស់) និង ៨១៥ រៀល /គ.ក្រ (ជំឡើងមិស្តុត) ។

(សិកិកធម្មនៃក្រសួងសិកម្ម ភ្នំពេញ នៅថ្ងៃទី០១៩-២០១៣) ។

យោងតាមក្រាបីកទី៤ ដែលបង្ហាញពីកំឡើងដូចមិនបានប្រើបាយ និងប្រចាំថ្ងៃទី០១៩,

២០១២ និងថ្ងៃទី០១៣ បានអាយុជីថាទា ហើយបានប្រើបាយ និងប្រចាំថ្ងៃទី០១៩-២០១២ កំឡើងមិបានចិយចុះយោងខ្លាំងពី ២៥៩ មក ១៨៦ រៀល /គ.ក្រ តី ចិយប្រមាណ ២៨ ការយ ស្ថិតិន ៨៣ រៀល /គ.ក្រ ។


ហើយបានប្រើបាយ និងប្រចាំថ្ងៃទី០១៩-២០១៣ កំឡើងមិបានកើនឡើង យោងខ្លាំងពី ១៨៧ ទៅ ២៨៧ រៀល /គ.ក្រ តីកើនប្រមាណ ៥៣ ការយ ស្ថិតិន ១០០ រៀល /គ.ក្រ ។

តាមក្រាបីកទី៦ ដែលបង្ហាញពីកំឡើងដូចមិនបានប្រើបាយ និងប្រចាំថ្ងៃទី០១៩. ២០១២ និង ថ្ងៃទី០១៣ បានអាយុជីថាទា ហើយបានប្រើបាយ និងប្រចាំថ្ងៃទី០១៩-២០១២ កំឡើងមិស្តុតបានកើនពី ៦៨៧ មក ៨១៦ រៀល /គ.ក្រ តីកើនប្រមាណ ជាង ១១ ការយ ស្ថិតិន ៨៩៩ រៀល /គ.ក្រ ។


ហើយបានប្រើបាយ និងប្រចាំថ្ងៃទី០១៩-២០១៣ កំឡើងមិស្តុតបានចិយពី ៨១៦ មក ៨៣៧ រៀល /គ.ក្រ តី ចិយប្រមាណ ៥ ការយ ស្ថិតិន ៩៩៩ រៀល /គ.ក្រ ។

ក្រសួងពេទ្យ: គម្រោងរបៀបបង្កើតប្រព័ន្ធអំពីឆ្នាំ ២០១១-២០១៣

និន្ទាការណ៍ផ្តល់បង្កើតប្រព័ន្ធផ្សែនឆ្នាំ ២០១១-២០១៣



ក្របើកទី២ : និត្យាការពេម្ភមង្វែងមិស្សព្រះ ២០១១-២០១៣



## ៤.៣.ស្ថានភាពតម្លៃប៉ូល

នៅខេះ បន្ទាត់ណាត្រា និងបែងចែក មានតម្លៃចំយោងយ៉ាងខ្សោយ បើផ្សេងៗនៅខេះ។  
ការចំយោងមានដូចខាងក្រោម :

-**នាក់ណាត្រា** នៅខេត្តបាត់ដែបអតម្លៃបានចំយោង ៨៥០០ មក ៦០០០រៀល/គ.ក្រ តីចំយប្រមាណ ៣១ កាតរយ។  
ខេត្តកំពង់ចាមតម្លៃបានចំយោង ៩៥០០ មក ៧៥០០រៀល/គ.ក្រ តីចំយប្រមាណជាង ២៤ កាតរយ។ ខេត្តកំពង់ឆ្នាំង  
តម្លៃបានចំយោង ៩៥០០មក ៥៥០០រៀល/គ.ក្រ តីចំយប្រមាណ ៤៥ កាតរយ។ នៅខេត្តកណ្តាលតម្លៃបានចំយោង ៨០០០  
មក ៥៥០០រៀល/គ.ក្រ តីចំយប្រមាណ ២៥ កាតរយ។ នៅខេត្តកំពង់តម្លៃបានចំយោង ៦៥០០ មក  
៤៩០០រៀល/គ.ក្រ តីចំយប្រមាណ ៣៥ កាតរយ។ ខេត្តកំពង់តម្លៃបានចំយោង ៦៥០០ មក ៥៩០០រៀល/គ.ក្រ  
តីចំយប្រមាណជាង ២៥ កាតរយ។ ខេត្តសៀមរាបតម្លៃបានចំយោង ៨៥០០មក ៥៥០០រៀល/គ.ក្រ តីចំយប្រមាណ  
៥៥ កាតរយ។ នៅខេត្តកំពង់តម្លៃបានចំយោង ៥៥០០ មក ៨៥០០រៀល/គ.ក្រ តីចំយប្រមាណ ១៥ កាតរយ។  
នៅខេត្តស្រាយរៀងតម្លៃបានចំយោង ៥៥០០ មក ៥៥០០រៀល/គ.ក្រ តីចំយប្រមាណ ៤ កាតរយ ( តារាងទី១ ) ។

-**បែងចែក** នៅខេត្តបាត់ដែបអតម្លៃបានចំយោង ៩៥០០ មក ៥៥០០រៀល/គ.ក្រ តីចំយប្រមាណ ៣១ កាតរយ។  
ខេត្តកំពង់ចាមតម្លៃបានចំយោង ៩៥០០មក ៥៥០០រៀល/គ.ក្រ តីចំយប្រមាណជាង ២កាតរយ។ ខេត្តកំពង់ឆ្នាំងតម្លៃ  
បានចំយោង ៩៥០០មក ៥៥០០រៀល/គ.ក្រ តីចំយប្រមាណ ៦ កាតរយ។ នៅខេត្តកណ្តាលតម្លៃបានចំយោង ៣៥០០  
មក ៥៥០០រៀល/គ.ក្រ តីចំយប្រមាណ ៨ កាតរយ។ នៅខេត្តកំពង់តម្លៃបានចំយោង ៥៥០០ មក ១៥០០រៀល  
/គ.ក្រ តីចំយប្រមាណ ១៤ កាតរយ។ ខេត្តកំពង់តម្លៃបានចំយោង ៥៥០០ មក ១៥០០រៀល/គ.ក្រ តីចំយ  
ប្រមាណជាង ១៦ កាតរយ។ ខេត្តសៀមរាបតម្លៃបានចំយោង ៥៥០០មក ៥៥០០រៀល/គ.ក្រ តីចំយប្រមាណ ៧  
កាតរយ។ នៅខេត្តស្រាយរៀងតម្លៃបានចំយោង ៥៥០០ មក ១៥០០រៀល/គ.ក្រ តីចំយប្រមាណ ៧ កាតរយ  
( តារាងទី២ ) ។

មុនហេតុដែលធ្វើឱ្យតម្លៃប៉ូលចុះឈរនៅបណ្តាលមកពីកណ្តាលមួយចំនួនដូចខាងក្រោម:

- កុងរយៈពេលនេះ កសិករកំពុងសំរាបប្រមូលដែលប៉ូលដោយតាមតំបន់ទំនាក់ទំនាក់ ពិសេសតាមដឹងទេរសោរ  
ហើយម្រាងវិញ្ញាយៗ ការប្រមូលដែលដឹងប៉ូលដោលជាលក្ខណៈត្រូវការកំណត់ត្រាដែលដោលជាលក្ខណៈត្រូវការកំណត់ត្រាដែល  
ដឹងប៉ូលប៉ូលខ្លះនាប់បាត់បង់គុណភាពដោយកសិករដឹងប៉ូលដែលស្មើរក្រប់ខេត្ត
- ការដឹងប៉ូលដែលធ្វើឡើងនៅខេត្តកំពង់ចាមនៅក្នុងខេះដោយកសិករដឹងប៉ូលដែលស្មើរក្រប់ខេត្ត  
ដឹងប៉ូលប៉ូលខ្លះនាប់បាត់បង់គុណភាពដោយកសិករដឹងប៉ូលដែលស្មើរក្រប់ខេត្ត

ចំពោះពីមានតម្លៃប៉ូលដែលខ្សោយ នៅខេត្តស្រាយរៀង ស្មើមិនបានបានបន្ថែមទៀត ។

**តារាងទី១ : Price Trends for Vegetable (Cauliflower) in December, 2013**

**Monthly Wholesale Price, previous month's prices by market (Riel/kg)**

Market		Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Vegetable</b>										
<b>20016 Cauliflower</b>										
<b>Battambang 2</b>										
Boeung Chuk Market (BB)	34.00	KG	6,075.00	8,166.67	7,000.00	4,550.00	4,000.00	0.00	8,812.50	-31.06%
<b>Kampong Cham 3</b>	39.00	KG	5,750.00	6,833.33	5,500.00	5,500.00	5,000.00	0.00	7,607.14	-24.41%
Boeung Kok Market (K.Cham)										
<b>Kampong Chhnang 4</b>	47.00	KG	5,200.00	6,000.00	4,966.50	4,850.00	5,567.00	0.00	9,444.50	-44.94%
Phsar Leu Market (K.Chhnang)										
<b>Kampong Speu 5</b>	10.00	KG	6,071.43	9,000.00	6,000.00	4,166.67	0.00	0.00	7,250.00	-16.25%
Kampong Pseu Market(Kampong Speu)										
<b>Kampot 7</b>	2.00	KG	4,150.00	5,250.00	4,500.00	3,500.00	3,500.00	0.00	6,312.50	-34.25%
Samaki Market (Kampot)										
<b>Kandal 8</b>	52.00	KG	5,777.78	7,666.67	6,000.00	4,500.00	4,750.00	0.00	8,000.00	-27.78%
Takmao Market (Kandal)										
<b>Kraties 11</b>	4.00	KG	7,000.00	7,000.00	0.00	0.00	0.00	0.00	5,944.44	17.76%
Kratie Market										
<b>Phnom Penh 15</b>	98.00	KG	4,071.43	5,500.00	4,500.00	4,000.00	3,500.00	0.00	6,250.00	-34.86%
Deumkor Market(PP)										
Chbar Ampove Market	106.	KG	5,000.00	6,000.00	5,500.00	4,500.00	4,000.00	0.00	8,000.00	-37.50%
<b>Preah Vihea 17</b>	58.00	KG	7,700.00	7,700.00	0.00	0.00	0.00	0.00	7,900.00	-2.53%
Kampong Pranak Market (Preah Vihear)										
<b>Prey Veng 18</b>	83.00	KG	5,125.89	7,166.67	4,500.00	4,111.00	4,000.00	3,800.00	6,860.00	-25.28%
Nak Loeung Market (Prey Veng)										
<b>Pursat 19</b>	111.	KG	5,618.44	7,367.00	6,688.67	4,633.50	4,622.00	0.00	8,316.67	-32.44%
Por Sat Market										
<b>Ratanakiriy 20</b>	62.00	KG	9,000.00	0.00	9,000.00	9,000.00	9,000.00	9,000.00	9,500.00	-5.26%
Banlung Market										
<b>Siem Reap 21</b>	68.00	KG	4,500.00	6,500.00	5,000.00	4,150.00	3,050.00	3,600.00	8,325.00	-45.94%
Phsar Leu Market (SRP)										
<b>Svay Rieng 23</b>	103.	KG	5,250.00	5,500.00	5,000.00	0.00	0.00	0.00	5,500.00	-4.55%
Veal Yon market(Svay Rieng)										
<b>Takeo 24</b>	78.00	KG	7,179.25	0.00	7,733.33	7,078.00	6,500.00	0.00	8,478.82	-15.33%
Donkeo Market (Takeo)										

**តារាងទី២ : Price Trends for Vegetable (Tomatoes) in December, 2013**

**Monthly Wholesale Price, previous month's prices by market (Riel/kg)**

Market		Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Vegetable 20010 Tomatoes</b>										
<b>Battambang 2</b>										
Boeung Chuk Market (BB)	34.00	KG	2,437.50	2,933.33	3,000.00	1,850.00	2,000.00	0.00	2,937.50	-17.02%
<b>Kampong Cham 3</b>										
Boeung Kok Market (K.Cham)	39.00	KG	2,800.00	3,433.33	2,500.00	2,450.00	2,500.00	0.00	2,885.71	-2.97%
<b>Kampong Chhnang 4</b>										
Phsar Leu Market (K.Chhnang)	47.00	KG	2,514.14	2,733.00	2,416.50	2,516.50	2,500.00	0.00	2,683.33	-6.31%
<b>Kampong Speu 5</b>										
Kampong Pseu Market(Kampong Speu)	10.00	KG	2,571.43	2,900.00	2,500.00	2,400.00	0.00	0.00	2,500.00	2.86%
<b>Kampot 7</b>										
Samaki Market (Kampot)	2.00	KG	1,790.00	1,900.00	1,933.33	1,250.00	1,933.33	0.00	2,087.50	-14.25%
<b>Kandal 8</b>										
Takmao Market (Kandal)	52.00	KG	2,944.44	3,000.00	3,000.00	2,666.67	3,250.00	0.00	3,227.27	-8.76%
<b>Koh Kong 10</b>										
Dong Thong Market (koh kong)	16.00	KG	2,511.00	0.00	2,500.00	2,533.00	2,500.00	0.00	2,725.00	-7.85%
<b>Kraties 11</b>										
Kratie Market	4.00	KG	1,333.00	1,333.00	0.00	0.00	0.00	0.00	2,555.56	-47.84%
<b>Mondulkiri 12</b>										
Sainmonorom Market	25.00	KG	2,000.00	0.00	2,000.00	2,000.00	2,000.00	0.00	1,972.28	1.41%
<b>Uddor Meanchey 13</b>										
Somrong market(Uddor Meanchey)	92.00	KG	2,750.00	3,000.00	0.00	3,000.00	0.00	2,000.00	3,000.00	-8.33%
<b>Phnom Penh 15</b>										
Deumkor Market(PP)	98.00	KG	1,542.86	2,000.00	1,500.00	1,500.00	1,433.33	0.00	2,000.00	-22.86%
Chbar Ampove Market	106.	KG	2,550.00	3,000.00	2,500.00	2,200.00	2,500.00	0.00	2,533.33	0.66%
<b>Prey Veng 18</b>										
Nak Loeung Market (Prey Veng)	83.00	KG	1,930.00	2,300.00	1,850.00	1,766.67	1,800.00	1,600.00	2,315.18	-16.64%
<b>Pursat 19</b>										
Por Sat Market	111.	KG	2,281.33	2,400.00	2,322.00	2,166.50	2,277.67	0.00	2,216.67	2.92%
<b>Siem Reap 21</b>										
Phsar Leu Market (SRP)	68.00	KG	2,750.00	2,900.00	2,700.00	2,650.00	2,700.00	2,800.00	2,962.50	-7.17%
<b>Svay Rieng 23</b>										
Veal Yon market(Svay Rieng)	103.	KG	1,850.00	2,000.00	1,700.00	0.00	0.00	0.00	2,000.00	-7.50%

## ៤៤. តម្លៃចិត្តរបស់សាធារណកម្មប្រចាំខែឆ្នាំ២០១៣ នូវ២០១៣

នៅក្នុងថ្ងៃកនេះ គឺជាឌីឡូនីយ៉ែនដិលិពីលកសិកម្មនៃប្រភេទមុខទំនិញនិមួយៗ តាមបណ្តាណខ្ពស់ រាជធានីដែល ជាឌីឡូនីយ៉ែនមិនបានប្រចាំសប្តាហើ ប្រចាំខែ និងព័ម្ពប្រចាំខែមុន ។ ជាតិសេសការប្រើបាបព័ម្ពប្រចាំខែនេះ និង ព័ម្ពប្រចាំខែមុន បានបង្ហាញពីការរបៀបប្រើបាបព័ម្ពដិលិពីល។

ចំពោះស្ថានភាពព័ម្ពមុខទំនិញទាំងនេះ សូមអារក្សនឹងអបសម្បត្តិទី១ ។

## ៤៥. តម្លៃចិត្តរបស់សាធារណកម្មប្រចាំខែខ្លួនឱ្យបានការ ចែងខែឆ្នាំ២០១៣ នូវ២០១៣

នៅក្នុងថ្ងៃកនេះ គឺជាឌីឡូនីយ៉ែនបានបង្ហាញពីព័ម្ពមិនបានប្រចាំខែតាមខ្ពស់និមួយៗ និង បង្ហាញពីទីតាំងដែល បានស្របតាមប្រភេទមុខទំនិញដូចជា៖

- ប្រភេទពាណាពាតិ
- ប្រភេទបន្ទី
- ប្រភេទត្រី
- ប្រភេទជិតិធម៌
- ប្រភេទសាច់
- ប្រភេទផ្ទៃយើ

ចំពោះស្ថានភាពព័ម្ពមុខទំនិញទាំងនេះ សូមអារក្សនឹងអបសម្បត្តិទី២ ។

ឧបសម្ព័ន្ធិទេរ៉េ

សំណើលក់បុគ្គលិកជនកម្មិតខ្លួនបានដោយសារពី  
រាជរាជការ

ឧបសម្ព័ន្ធិទេរី:

តម្លៃបច្ចុប្បន្នលិខិតជាកសិកម្មប្រចាំខែ ខែ កញ្ញាំ២០១៣

FAO-AgriMarket

Monthly current, previous month's prices by commodity (Riel/standard unit)

Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Banteay Meachey</b>										
Serey Sophaon Market(B.Meanchey)										
Vegetable										
20001	Beet	KG	1,950.00	2,000.00	1,800.00	0.00	2,000.00	0.00	1,500.00	30.00%
20003	Cabbage	KG	1,750.00	2,000.00	2,000.00	0.00	1,500.00	0.00	2,000.00	-12.50%
20004	Chinese Kale	KG	3,025.00	2,600.00	2,500.00	0.00	3,500.00	0.00	3,500.00	-13.57%
20005	Cucumber	KG	1,750.00	1,500.00	1,500.00	0.00	2,000.00	0.00	1,500.00	16.67%
20008	Lettuce	KG	3,000.00	4,500.00	4,500.00	0.00	1,500.00	0.00	6,000.00	-50.00%
20010	Tomatoes	KG	2,000.00	2,000.00	2,000.00	0.00	2,000.00	0.00	2,000.00	0.00%
20011	Long Bean	KG	3,750.00	4,000.00	4,000.00	0.00	3,500.00	0.00	3,000.00	25.00%
20013	Water Convolvulus	KG	1,500.00	1,500.00	1,500.00	0.00	1,500.00	0.00	1,500.00	0.00%
20014	Masta green	KG	1,600.00	1,800.00	0.00	0.00	1,500.00	0.00	2,000.00	-20.00%
20022	SoySum	KG	1,550.00	1,800.00	1,800.00	0.00	1,300.00	0.00	2,500.00	-38.00%
20024	Chilli (fresh)	KG	7,750.00	6,500.00	6,500.00	0.00	9,000.00	0.00	10,000.00	-22.50%
20028	Onion Leave	KG	3,500.00	5,000.00	5,000.00	0.00	2,000.00	0.00	7,000.00	-50.00%
Meat										
40006	Live Chicken	KG	14,000.00	0.00	14,000.00	0.00	14,000.00	0.00	14,000.00	0.00%
40007	Live Duck(Kab)	KG	12,000.00	0.00	12,000.00	0.00	12,000.00	0.00	10,000.00	20.00%
40008	Live Pig	KG	9,000.00	0.00	9,000.00	0.00	9,000.00	0.00	9,000.00	0.00%
Fertilizer shop(B.Meanchey)										
Cereals										
14003	Ground Nut	KG	5,875.00	5,500.00	6,000.00	0.00	6,000.00	0.00	5,500.00	6.82%
14005	Mung Bean	KG	5,075.00	4,800.00	5,000.00	0.00	5,250.00	0.00	5,000.00	1.50%
14006	Sesame (White)	KG	8,750.00	7,000.00	9,000.00	0.00	9,500.00	0.00	9,000.00	-2.78%
14008	Soybean	KG	3,675.00	4,200.00	3,500.00	0.00	3,500.00	0.00	4,000.00	-8.13%
Fish										
31012	Live Fish (Mud)	KG	11,000.00	0.00	10,000.00	0.00	12,000.00	0.00	13,000.00	-15.38%
<b>Battambang</b>										
Rice Mill Battambang										
Cereals										
11002	Paddy (Mix)	KG	913.33	950.00	0.00	900.00	890.00	0.00	1,087.50	-16.02%
11005	Paddy (Phka Kanhey)	KG	1,403.33	1,350.00	0.00	1,460.00	1,400.00	0.00	1,492.50	-5.97%
11009	Paddy (Neang Minh)	KG	1,133.33	1,050.00	0.00	1,200.00	1,150.00	0.00	1,252.50	-9.51%
12002	Rice (Mix)	KG	1,616.67	1,700.00	0.00	1,600.00	1,550.00	0.00	1,762.50	-8.27%
12003	Rice (Neang Minh)	KG	2,000.00	2,000.00	0.00	2,000.00	2,000.00	0.00	2,150.00	-6.98%
12004	Rice (Phka Kanhey)	KG	2,283.33	2,300.00	0.00	2,300.00	2,250.00	0.00	2,412.50	-5.35%
Boeung Chuk Market (BB)										
Vegetable										
20001	Beet	KG	1,700.00	1,900.00	1,900.00	1,500.00	1,500.00	0.00	1,800.00	-5.56%
20003	Cabbage	KG	2,425.00	2,733.33	3,200.00	2,000.00	2,000.00	0.00	2,337.50	3.74%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
20004 Chinese Kale		KG	5,187.50	6,700.00	6,500.00	3,900.00	3,550.00	0.00	6,675.00	-22.28%
20005 Cucumber		KG	1,387.50	1,566.67	1,500.00	750.00	1,700.00	0.00	1,712.50	-18.98%
20008 Lettuce		KG	3,887.50	6,066.67	4,900.00	2,000.00	2,000.00	0.00	6,275.00	-38.05%
20010 Tomatoes		KG	2,437.50	2,933.33	3,000.00	1,850.00	2,000.00	0.00	2,937.50	-17.02%
20011 Long Bean		KG	2,812.50	2,500.00	3,000.00	2,500.00	3,500.00	0.00	2,662.50	5.63%
20013 Water Convolvulus		KG	1,887.50	2,066.67	2,000.00	1,500.00	1,950.00	0.00	2,312.50	-18.38%
20014 Masta green		KG	2,225.00	3,300.00	2,800.00	1,000.00	1,550.00	0.00	3,300.00	-32.58%
20015 Petsai		KG	2,440.00	3,200.00	0.00	1,000.00	1,600.00	0.00	3,187.50	-23.45%
20016 Cauliflower		KG	6,075.00	8,166.67	7,000.00	4,550.00	4,000.00	0.00	8,812.50	-31.06%
Fruit										
60004 Pineapple		DZN	9,300.00	10,000.00	10,000.00	8,500.00	8,000.00	0.00	9,875.00	-5.82%
Slaughter House Battambang										
Meat										
40005 Carcass		KG	15,900.00	16,000.00	15,000.00	16,500.00	16,000.00	0.00	15,525.00	2.42%
40008 Live Pig		KG	7,260.00	7,250.00	7,000.00	7,300.00	7,500.00	0.00	7,175.00	1.18%
Fertilizer Shop Battambang										
Cereals										
14003 Ground Nut		KG	7,100.00	7,000.00	7,000.00	7,500.00	7,000.00	0.00	6,700.00	5.97%
14005 Mung Bean		KG	6,380.00	6,250.00	6,500.00	6,400.00	6,500.00	0.00	6,125.00	4.16%
14006 Sesame (White)		KG	9,340.00	9,100.00	9,000.00	9,700.00	9,800.00	0.00	9,300.00	0.43%
14008 Soybean		KG	3,740.00	3,750.00	3,700.00	3,700.00	3,800.00	0.00	3,750.00	-0.27%
Fertilizer/Pesticide										
51001 15.15.15 (Thai)		SAK	115,600.00	123,000.00	0.00	110,800.00	113,000.00	0.00	114,325.00	1.12%
51002 16.20.0(Thai)		SAK	102,966.67	109,000.00	0.00	101,900.00	98,000.00	0.00	102,500.00	0.46%
51003 18.46.0(USA)		SAK	119,000.00	120,000.00	0.00	119,000.00	118,000.00	0.00	119,150.00	-0.13%
51004 46.00.00(Thai)		SAK	98,300.00	102,000.00	0.00	101,900.00	91,000.00	0.00	99,000.00	-0.71%
Kampong Cham										
Rice Mill Phnom Pros (K.Cham)										
Cereals										
11002 Paddy (Mix)		KG	920.00	970.00	0.00	0.00	870.00	0.00	970.00	-5.15%
11004 Paddy (IR)		KG	930.00	960.00	0.00	0.00	900.00	0.00	960.00	-3.13%
11006 Paddy (Kngok Pong)		KG	1,100.00	1,100.00	0.00	0.00	1,100.00	0.00	1,100.00	0.00%
11013 Paddy (Phkar Romdoul)		KG	1,500.00	1,500.00	0.00	0.00	1,500.00	0.00	1,500.00	0.00%
12002 Rice (Mix)		KG	1,500.00	1,600.00	0.00	0.00	1,400.00	0.00	1,700.00	-11.76%
12007 Rice (IR)		KG	1,500.00	1,500.00	0.00	0.00	1,500.00	0.00	1,600.00	-6.25%
12008 Rice (Kngok Pong)		KG	2,125.00	2,150.00	0.00	0.00	2,100.00	0.00	2,150.00	-1.16%
12017 Rice(Phka Romdoul)		KG	3,000.00	3,000.00	0.00	0.00	3,000.00	0.00	3,200.00	-6.25%
Boeung Kok Market (K.Cham)										
Vegetable										
20001 Beet		KG	1,416.67	1,588.89	1,600.00	1,366.66	1,155.56	0.00	2,023.81	-30.00%
20002 Bitter Gourd		KG	2,863.33	3,000.00	3,250.00	2,816.67	2,500.00	0.00	3,214.29	-10.92%
20003 Cabbage		KG	1,990.70	2,455.56	1,103.50	2,200.00	1,977.78	0.00	2,514.29	-20.82%
20004 Chinese Kale		KG	3,186.67	3,500.00	3,750.00	3,083.33	2,566.67	0.00	5,452.38	-41.55%
20005 Cucumber		KG	1,306.67	1,100.00	1,300.00	1,666.66	1,277.78	0.00	1,642.86	-20.46%
20007 Gourd		DZN	10,000.00	10,000.00	10,000.00	10,000.00	10,000.00	0.00	10,000.00	0.00%
20008 Lettuce		KG	2,276.67	2,555.56	2,533.33	2,016.67	2,000.00	0.00	3,761.91	-39.48%
20010 Tomatoes		KG	2,800.00	3,433.33	2,500.00	2,450.00	2,500.00	0.00	2,885.71	-2.97%
20011 Long Bean		KG	3,046.67	3,166.67	3,500.00	2,983.33	2,666.67	0.00	2,742.86	11.08%
20013 Water Convolvulus		KG	1,540.00	1,444.44	1,500.00	1,500.00	1,688.89	0.00	1,483.33	3.82%
20014 Masta green		KG	1,503.33	1,433.33	1,233.33	1,366.66	1,844.44	0.00	1,614.29	-6.87%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
20015 Petsai		KG	2,543.33	2,666.67	2,250.00	2,000.00	2,977.78	0.00	2,847.62	-10.69%
20016 Cauliflower		KG	5,750.00	6,833.33	5,500.00	5,500.00	5,000.00	0.00	7,607.14	-24.41%
20022 SoiySum		KG	1,216.67	1,466.67	1,333.33	1,016.66	1,022.22	0.00	1,604.76	-24.18%
20025 Egg plant		KG	1,800.00	2,000.00	2,000.00	1,750.00	1,500.00	0.00	1,857.14	-3.08%
20026 pok Joy		KG	2,110.00	2,333.33	2,250.00	2,100.00	1,800.00	0.00	2,914.29	-27.60%
20028 Onion Leave		KG	6,200.00	6,500.00	6,500.00	6,500.00	5,500.00	0.00	6,571.43	-5.65%
20029 Green Pepper		KG	4,000.00	4,000.00	4,000.00	4,000.00	4,000.00	0.00	4,500.00	-11.11%
Fruit										
60004 Pineapple		DZN	11,800.00	12,666.67	13,000.00	11,000.00	10,666.67	0.00	13,333.33	-11.50%
<b>Cereal Collecting Shop Bosskhnor (K.Cham)</b>										
Cereals										
14002 Cashew Nut		KG	4,000.00	4,000.00	4,000.00	4,000.00	4,000.00	0.00	4,000.00	0.00%
14008 Soybean		KG	3,300.00	3,300.00	3,300.00	3,300.00	3,300.00	0.00	3,300.00	0.00%
Fruit										
60001 Banana		HND	1,300.00	1,500.00	1,500.00	1,150.00	1,150.00	0.00	1,500.00	-13.33%
<b>Kampong Cham Market</b>										
Cereals										
14003 Ground Nut		KG	5,800.00	5,800.00	5,800.00	5,800.00	5,800.00	0.00	5,800.00	0.00%
14005 Mung Bean		KG	4,000.00	4,000.00	4,000.00	4,000.00	4,000.00	0.00	4,000.00	0.00%
14010 Maize (Yellow)		KG	737.50	850.00	700.00	700.00	700.00	0.00	1,000.00	-26.25%
Meat										
40006 Live Chicken		KG	17,000.00	17,000.00	17,000.00	17,000.00	17,000.00	0.00	17,000.00	0.00%
40007 Live Duck(Kab)		KG	8,937.50	8,500.00	8,500.00	8,500.00	10,250.00	0.00	8,500.00	5.15%
Fertilizer/Pesticide										
51001 15.15.15 (Thai)		SAK	125,000.00	125,000.00	0.00	0.00	125,000.00	0.00	125,000.00	0.00%
51002 16.20.0(Thai)		SAK	110,000.00	110,000.00	0.00	0.00	110,000.00	0.00	110,000.00	0.00%
51003 18.46.0(USA)		SAK	130,000.00	130,000.00	0.00	0.00	130,000.00	0.00	130,000.00	0.00%
51004 46.00.00(Thai)		SAK	95,000.00	95,000.00	0.00	0.00	95,000.00	0.00	95,000.00	0.00%
<b>Market in Memot District</b>										
Cereals										
14001 Black Pepper No. 1		KG	26,000.00	26,000.00	0.00	0.00	26,000.00	0.00	26,000.00	0.00%
Vegetable										
20017 Cassava (Fresh)		KG	350.00	350.00	0.00	0.00	350.00	0.00	350.00	0.00%
20021 Cassava(Dry)		KG	700.00	700.00	0.00	0.00	700.00	0.00	700.00	0.00%
<b>Kampong Chhnang</b>										
<b>Rice Mill (K.Chhnang)</b>										
Cereals										
11002 Paddy (Mix)		KG	1,008.33	0.00	1,025.00	1,000.00	1,000.00	0.00	1,100.00	-8.33%
11013 Paddy (Phkar Romdoul)		KG	1,458.33	0.00	1,475.00	1,450.00	1,450.00	0.00	1,500.00	-2.78%
11015 Paddy(Phkar Mlis)		KG	1,508.33	0.00	1,525.00	1,500.00	1,500.00	0.00	1,530.00	-1.42%
12002 Rice (Mix)		KG	1,858.33	0.00	1,875.00	1,850.00	1,850.00	0.00	1,940.00	-4.21%
12017 Rice(Phka Romdoul)		KG	2,791.67	0.00	2,775.00	2,750.00	2,850.00	0.00	2,830.00	-1.35%
12019 Rice(Phka Mlis)		KG	2,853.33	0.00	2,850.00	2,850.00	2,860.00	0.00	2,840.00	0.47%
<b>Phsar Leu Market (K.Chhnang)</b>										
Vegetable										
20001 Beet		KG	2,238.00	2,433.00	2,483.50	2,133.00	2,000.00	0.00	2,355.50	-4.99%
20003 Cabbage		KG	2,281.00	2,433.00	2,433.50	2,150.00	2,183.50	0.00	2,438.83	-6.47%
20004 Chinese Kale		KG	4,690.29	5,933.00	4,900.00	4,433.00	4,116.50	0.00	6,063.83	-22.65%
20005 Cucumber		KG	1,611.17	2,367.00	1,516.50	1,333.50	1,600.00	0.00	1,750.17	-7.94%
20008 Lettuce		KG	3,233.29	3,433.00	3,000.00	3,416.50	3,183.50	0.00	5,486.00	-41.06%
20010 Tomatoes		KG	2,514.14	2,733.00	2,416.50	2,516.50	2,500.00	0.00	2,683.33	-6.31%
20013 Water Convolvulus		KG	1,790.29	1,933.00	1,650.00	1,833.00	1,816.50	0.00	2,110.83	-15.19%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
20014 Masta green		KG	2,357.29	2,067.00	3,400.00	1,750.00	2,067.00	0.00	3,088.67	-23.68%
20016 Cauliflower		KG	5,200.00	6,000.00	4,966.50	4,850.00	5,567.00	0.00	9,444.50	-44.94%
20022 SoiySum		KG	1,766.67	2,500.00	1,516.50	1,650.00	1,767.00	0.00	2,844.33	-37.89%
<b>Phsar Krom Harbour (K.Chhnang)</b>										
Fish										
31010 Live Fish (Chhdor)		KG	15,625.00	18,000.00	16,000.00	14,000.00	14,500.00	0.00	18,166.67	-13.99%
31011 Live Fish (Deap'		KG	13,375.00	15,000.00	14,000.00	12,000.00	12,500.00	0.00	15,833.33	-15.53%
31012 Live Fish (Mud)		KG	10,500.00	11,000.00	11,000.00	10,000.00	10,000.00	0.00	13,916.67	-24.55%
Meat										
40006 Live Chicken		KG	15,000.00	15,000.00	15,000.00	15,000.00	15,000.00	0.00	14,100.00	6.38%
40007 Live Duck(Kab)		KG	8,250.00	8,500.00	8,000.00	8,000.00	8,500.00	0.00	8,400.00	-1.79%
<b>Cereal Collecting Shop Phsar Krom (K.Chhnang)</b>										
Cereals										
14004 Lotus Nut		KG	6,850.00	7,000.00	0.00	6,800.00	6,800.00	0.00	6,760.00	1.33%
14005 Mung Bean		KG	5,975.00	6,000.00	0.00	5,950.00	6,000.00	0.00	5,966.67	0.14%
14006 Sesame (White)		KG	7,025.00	7,100.00	0.00	7,000.00	7,000.00	0.00	7,066.67	-0.59%
<b>Kampong Speu</b>										
Slaughter house(Kampong Speu)										
40005 Carcass		KG	13,000.00	13,000.00	13,000.00	13,000.00	0.00	0.00	13,000.00	0.00%
40008 Live Pig		KG	8,800.00	8,800.00	8,800.00	8,800.00	0.00	0.00	8,800.00	0.00%
Fertilizer/Pesticide										
51001 15.15.15 (Thai)		SAK	134,000.00	134,000.00	134,000.00	134,000.00	0.00	0.00	134,000.00	0.00%
51002 16.20.0(Thai)		SAK	98,000.00	98,000.00	98,000.00	98,000.00	0.00	0.00	98,000.00	0.00%
51003 18.46.0(USA)		SAK	145,000.00	145,000.00	145,000.00	145,000.00	0.00	0.00	145,000.00	0.00%
51006 Urea		SAK	113,000.00	113,000.00	113,000.00	113,000.00	0.00	0.00	113,000.00	0.00%
<b>Kampong Pseu Market(Kampong Speu)</b>										
Cereals										
14003 Ground Nut		KG	7,500.00	7,500.00	7,500.00	7,500.00	0.00	0.00	7,500.00	0.00%
14005 Mung Bean		KG	5,500.00	5,500.00	5,500.00	5,500.00	0.00	0.00	5,500.00	0.00%
Vegetable										
20001 Beet		KG	2,114.29	2,750.00	1,750.00	1,933.33	0.00	0.00	1,933.33	9.36%
20003 Cabbage		KG	2,300.00	2,350.00	2,350.00	2,233.33	0.00	0.00	2,033.33	13.11%
20004 Chinese Kale		KG	4,642.86	5,750.00	5,500.00	3,333.33	0.00	0.00	4,666.67	-0.51%
20005 Cucumber		KG	1,642.86	2,000.00	1,500.00	1,500.00	0.00	0.00	1,766.67	-7.01%
20008 Lettuce		KG	2,928.57	2,750.00	3,000.00	3,000.00	0.00	0.00	4,833.33	-39.41%
20010 Tomatoes		KG	2,571.43	2,900.00	2,500.00	2,400.00	0.00	0.00	2,500.00	2.86%
20011 Long Bean		KG	2,942.86	3,750.00	2,900.00	2,433.33	0.00	0.00	2,716.67	8.33%
20013 Water Convolvulus		KG	2,285.71	2,750.00	2,350.00	1,933.33	0.00	0.00	1,666.67	37.14%
20014 Masta green		KG	2,014.29	2,750.00	1,500.00	1,866.67	0.00	0.00	2,666.67	-24.46%
20015 Petsai		KG	2,471.43	3,500.00	2,250.00	1,933.33	0.00	0.00	3,250.00	-23.96%
20016 Cauliflower		KG	6,071.43	9,000.00	6,000.00	4,166.67	0.00	0.00	7,250.00	-16.26%
20022 SoiySum		KG	2,028.57	3,250.00	1,600.00	1,500.00	0.00	0.00	2,750.00	-26.23%
Fish										
31012 Live Fish (Mud)		KG	13,000.00	13,000.00	13,000.00	13,000.00	0.00	0.00	13,000.00	0.00%
Meat										
40006 Live Chicken		KG	15,428.57	15,625.00	15,625.00	15,166.67	0.00	0.00	15,625.00	-1.26%
40007 Live Duck(Kab)		KG	7,000.00	7,000.00	7,000.00	7,000.00	0.00	0.00	7,000.00	0.00%
40008 Live Pig		KG	8,500.00	8,500.00	8,500.00	8,500.00	0.00	0.00	8,500.00	0.00%
Fruit										
60001 Banana		HND	1,600.00	1,600.00	1,600.00	1,600.00	0.00	0.00	1,600.00	0.00%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>K.Speu Rice Mill(Kampong Speu)</b>										
Cereals										
11002 Paddy (Mix)	KG	936.67	1,000.00	1,000.00	810.00	0.00	0.00	0.00	1,000.00	-6.33%
11013 Paddy (Phkar Romdoul)	KG	1,320.00	1,260.00	1,350.00	1,350.00	0.00	0.00	0.00	1,310.00	0.76%
12002 Rice (Mix)	KG	1,800.00	1,800.00	1,800.00	1,800.00	0.00	0.00	0.00	1,800.00	0.00%
12017 Rice(Phka Romdoul)	KG	2,700.00	2,700.00	2,700.00	2,700.00	0.00	0.00	0.00	2,700.00	0.00%
<b>Kampot</b>										
Slaughter house (Kampot)										
40005 Carcass	KG	16,000.00	16,000.00	16,000.00	16,000.00	0.00	0.00	0.00	16,000.00	0.00%
40008 Live Pig	KG	9,000.00	9,000.00	9,000.00	9,000.00	0.00	0.00	0.00	9,000.00	0.00%
Fertilizer/Pesticide										
51001 15.15.15 (Thai)	SAK	134,500.00	135,000.00	135,000.00	134,000.00	134,000.00	0.00	0.00	134,666.67	-0.12%
51002 16.20.0(Thai)	SAK	118,000.00	118,000.00	118,000.00	118,000.00	118,000.00	0.00	0.00	117,000.00	0.85%
51003 18.46.0(USA)	SAK	115,000.00	115,000.00	115,000.00	115,000.00	115,000.00	0.00	0.00	115,000.00	0.00%
51004 46.00.00(Thai)	SAK	111,250.00	110,000.00	110,000.00	110,000.00	115,000.00	0.00	0.00	110,000.00	1.14%
<b>Samaki Market (Kampot)</b>										
Cereals										
14001 Black Pepper No. 1	KG	44,166.67	44,000.00	43,500.00	44,000.00	45,000.00	0.00	0.00	43,750.00	0.95%
Vegetable										
20001 Beet	KG	1,620.00	1,500.00	1,500.00	1,800.00	1,700.00	0.00	0.00	1,637.50	-1.07%
20002 Bitter Gourd	KG	1,790.00	1,750.00	1,800.00	1,800.00	1,800.00	0.00	0.00	1,812.50	-1.24%
20003 Cabbage	KG	1,960.00	1,900.00	2,066.67	2,000.00	1,866.67	0.00	0.00	2,075.00	-5.54%
20004 Chinese Kale	KG	3,680.00	4,750.00	4,000.00	2,900.00	3,166.67	0.00	0.00	5,562.50	-33.84%
20005 Cucumber	KG	1,410.00	1,200.00	1,133.33	1,250.00	1,933.33	0.00	0.00	1,225.00	15.10%
20008 Lettuce	KG	3,350.00	3,750.00	3,600.00	2,600.00	3,333.33	0.00	0.00	4,062.50	-17.54%
20009 Sweet Potatoe	KG	1,116.67	1,200.00	1,050.00	1,000.00	1,200.00	0.00	0.00	1,160.00	-3.74%
20010 Tomatoes	KG	1,790.00	1,900.00	1,933.33	1,250.00	1,933.33	0.00	0.00	2,087.50	-14.25%
20011 Long Bean	KG	1,800.00	1,650.00	1,633.33	1,600.00	2,200.00	0.00	0.00	1,675.00	7.46%
20013 Water Convolvulus	KG	1,160.00	900.00	866.67	850.00	1,833.33	0.00	0.00	950.00	22.11%
20014 Masta green	KG	1,820.00	2,200.00	2,366.67	1,100.00	1,500.00	0.00	0.00	2,475.00	-26.46%
20015 Petsai	KG	2,250.00	2,750.00	2,900.00	1,650.00	1,666.67	0.00	0.00	3,187.50	-29.41%
20016 Cauliflower	KG	4,150.00	5,250.00	4,500.00	3,500.00	3,500.00	0.00	0.00	6,312.50	-34.26%
20022 SoiySum	KG	1,710.00	2,250.00	2,033.33	1,000.00	1,500.00	0.00	0.00	2,600.00	-34.23%
20025 Egg plant	KG	1,710.00	1,700.00	1,700.00	1,800.00	1,666.67	0.00	0.00	1,785.71	-4.24%
Meat										
40006 Live Chicken	KG	17,333.33	16,000.00	17,000.00	18,000.00	18,000.00	0.00	0.00	16,400.00	5.69%
40007 Live Duck(Kab)	KG	11,666.67	11,000.00	11,500.00	12,000.00	12,000.00	0.00	0.00	10,800.00	8.02%
Fruit										
60001 Banana	HND	2,416.67	2,500.00	2,250.00	2,500.00	2,500.00	0.00	0.00	2,300.00	5.07%
<b>Troy Koh Harbour(Kampot)</b>										
Fish										
31009 Kamong Fish	KG	6,333.33	6,000.00	6,000.00	6,500.00	6,750.00	0.00	0.00	5,700.00	11.11%
33001 Crab (Ses)	KG	33,666.67	32,000.00	33,500.00	35,000.00	34,000.00	0.00	0.00	32,600.00	3.27%
33002 Prawn (No.1)	KG	44,500.00	45,000.00	43,500.00	45,000.00	45,000.00	0.00	0.00	42,400.00	4.95%
33003 Prawn (No.2)	KG	27,333.33	28,000.00	29,000.00	25,000.00	26,500.00	0.00	0.00	23,600.00	15.82%
33004 prawn (No.3)	KG	17,666.67	17,000.00	17,500.00	18,000.00	18,000.00	0.00	0.00	18,800.00	-6.03%
33006 Crab (Tmor)	KG	46,500.00	43,000.00	46,000.00	50,000.00	47,000.00	0.00	0.00	44,200.00	5.20%
<b>Langdy Rice Mill (Kampot)</b>										
11002 Paddy (Mix)	KG	912.50	1,000.00	900.00	850.00	900.00	0.00	0.00	1,042.33	-12.46%
12002 Rice (Mix)	KG	1,700.00	1,700.00	1,700.00	1,700.00	1,700.00	0.00	0.00	1,650.00	3.03%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Kandal</b>										
Rice Mill Prek Reusey (Kandal)										
Cereals										
11004	Paddy (IR)	KG	880.00	880.00	0.00	880.00	880.00	0.00	900.00	-2.22%
11005	Paddy (Phka Kanhey)	KG	1,150.00	1,150.00	0.00	1,150.00	1,150.00	0.00	1,300.00	-11.54%
11010	Paddy (Srov Sar)	KG	1,000.00	1,000.00	0.00	1,000.00	1,000.00	0.00	1,050.00	-4.76%
11015	Paddy(Phkar Mlis)	KG	1,440.00	1,320.00	0.00	1,500.00	1,500.00	0.00	1,450.00	-0.69%
12004	Rice (Phka Kanhey)	KG	2,166.67	2,200.00	0.00	2,200.00	2,100.00	0.00	2,300.00	-5.80%
12007	Rice (IR)	KG	1,650.00	1,600.00	0.00	1,700.00	1,650.00	0.00	1,600.00	3.13%
12011	Rice ( Srov Sar)	KG	2,000.00	2,000.00	0.00	2,000.00	2,000.00	0.00	2,000.00	0.00%
12019	Rice(Phka Mlis)	KG	3,033.33	3,100.00	0.00	3,000.00	3,000.00	0.00	3,200.00	-5.21%
Takhmao Market (Kandal)										
Vegetable										
20001	Beet	KG	2,277.78	2,500.00	2,500.00	2,166.67	2,000.00	0.00	2,500.00	-8.89%
20002	Bitter Gourd	KG	2,444.44	2,500.00	2,500.00	2,333.33	2,500.00	0.00	2,318.18	5.45%
20003	Cabbage	KG	2,444.44	2,666.67	2,500.00	2,500.00	2,000.00	0.00	2,500.00	-2.22%
20004	Chinese Kale	KG	4,222.22	5,500.00	5,500.00	3,000.00	3,500.00	0.00	6,090.91	-30.68%
20005	Cucumber	KG	2,111.11	2,166.67	2,000.00	1,833.33	2,500.00	0.00	2,209.09	-4.44%
20008	Lettuce	KG	3,111.11	3,166.67	3,000.00	3,166.67	3,000.00	0.00	5,009.09	-37.89%
20010	Tomatoes	KG	2,944.44	3,000.00	3,000.00	2,666.67	3,250.00	0.00	3,227.27	-8.76%
20011	Long Bean	KG	3,055.56	3,166.67	3,000.00	2,666.67	3,500.00	0.00	3,045.45	0.33%
20013	Water Convolvulus	KG	2,666.67	2,333.33	3,500.00	2,500.00	3,000.00	0.00	2,350.00	13.48%
20014	Masta green	KG	1,733.33	1,866.67	1,800.00	1,300.00	2,150.00	0.00	2,163.64	-19.89%
20015	Petsai	KG	2,666.67	3,000.00	3,000.00	1,833.33	3,250.00	0.00	3,390.91	-21.36%
20016	Cauliflower	KG	5,777.78	7,666.67	6,000.00	4,500.00	4,750.00	0.00	8,000.00	-27.78%
20022	SoyiSum	KG	1,666.67	2,500.00	1,200.00	1,200.00	1,350.00	0.00	2,409.09	-30.82%
20026	pok Joy	KG	2,200.00	3,000.00	2,500.00	1,500.00	1,900.00	0.00	3,227.27	-31.83%
20028	Onion Leave	KG	4,611.11	4,833.33	4,500.00	4,500.00	4,500.00	0.00	5,818.18	-20.75%
20029	Green Pepper	KG	4,666.67	5,166.67	4,500.00	4,500.00	4,250.00	0.00	5,545.45	-15.85%
60001	Banana	HND	2,000.00	2,000.00	2,000.00	2,000.00	2,000.00	0.00	2,000.00	0.00%
Other Crops										
70002	Sugar Cane (No.2)	BUN	8,666.67	9,000.00	9,000.00	8,500.00	8,000.00	0.00	8,000.00	8.33%
Slaughter House Takhmao (Kandal)										
Meat										
40005	Carcass	KG	12,500.00	12,500.00	12,500.00	12,500.00	12,500.00	0.00	12,800.00	-2.34%
40008	Live Pig	KG	9,620.00	9,500.00	9,500.00	9,800.00	9,800.00	0.00	9,687.50	-0.70%
Fertilizer Store Takhmao (Kandal)										
51001	15.15.15 (Thai)	SAK	128,000.00	128,000.00	0.00	128,000.00	128,000.00	0.00	128,666.67	-0.52%
51002	16.20.0(Thai)	SAK	109,333.33	108,000.00	0.00	110,000.00	110,000.00	0.00	106,666.67	2.50%
51003	18.46.0(USA)	SAK	113,333.33	110,000.00	0.00	115,000.00	115,000.00	0.00	108,333.33	4.62%
51006	Urea	SAK	105,000.00	105,000.00	0.00	105,000.00	105,000.00	0.00	105,000.00	0.00%
Sa Ang District										
Cereals										
14005	Mung Bean	KG	4,640.00	4,500.00	4,200.00	5,000.00	5,000.00	0.00	4,312.50	7.59%
14008	Soybean	KG	2,600.00	2,600.00	2,600.00	2,600.00	2,600.00	0.00	3,050.00	-14.75%
14010	Maize (Yellow)	KG	1,000.00	1,000.00	1,000.00	1,000.00	1,000.00	0.00	1,062.50	-5.88%
<b>Koh Kong</b>										
Slaughtter House										
Meat										
40005	Carcass	KG	13,555.67	0.00	13,667.00	13,667.00	13,333.00	0.00	13,583.50	-0.20%
40008	Live Pig	KG	9,444.33	0.00	9,467.00	9,433.00	9,433.00	0.00	9,458.50	-0.15%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Fertilizer Shop at Dong Thong Market</b>										
Fertilizer/Pesticide										
51001	15.15.15 (Thai)	SAK	150,000.00	0.00	150,000.00	150,000.00	150,000.00	0.00	150,000.00	0.00%
51002	16.20.0(Thai)	SAK	120,000.00	0.00	120,000.00	120,000.00	120,000.00	0.00	120,000.00	0.00%
51003	18.46.0(USA)	SAK	150,000.00	0.00	150,000.00	150,000.00	150,000.00	0.00	150,000.00	0.00%
51006	Urea	SAK	120,000.00	0.00	120,000.00	120,000.00	120,000.00	0.00	120,000.00	0.00%
<b>Koh Kong Rice Mill (koh kong)</b>										
Cereals										
12004	Rice (Phka Kanhey)	KG	2,467.00	0.00	2,467.00	2,467.00	2,467.00	0.00	2,467.00	0.00%
12007	Rice (IR)	KG	1,644.33	0.00	1,633.00	1,633.00	1,667.00	0.00	1,583.25	3.86%
12017	Rice(Phka Romdoul)	KG	3,189.00	0.00	3,200.00	3,167.00	3,200.00	0.00	3,267.00	-2.39%
12019	Rice(Phka Mlis)	KG	2,867.00	0.00	2,867.00	2,867.00	2,867.00	0.00	2,875.25	-0.29%
<b>Dong Thong Market (koh kong)</b>										
Vegetable										
20001	Beet	KG	2,511.00	0.00	2,500.00	2,500.00	2,533.00	0.00	2,924.38	-14.15%
20002	Bitter Gourd	KG	2,522.33	0.00	2,500.00	2,567.00	2,500.00	0.00	2,962.50	-14.86%
20003	Cabbage	KG	2,533.33	0.00	2,500.00	2,533.00	2,567.00	0.00	2,950.00	-14.12%
20004	Chinese Kale	KG	8,444.33	0.00	8,500.00	8,500.00	8,333.00	0.00	8,104.13	4.20%
20005	Cucumber	KG	2,555.67	0.00	2,600.00	2,500.00	2,567.00	0.00	2,829.13	-9.67%
20007	Gourd	DZN	22,111.00	0.00	21,667.00	22,333.00	22,333.00	0.00	22,541.63	-1.91%
20008	Lettuce	KG	8,444.33	0.00	8,500.00	8,500.00	8,333.00	0.00	8,166.63	3.40%
20010	Tomatoes	KG	2,511.00	0.00	2,500.00	2,533.00	2,500.00	0.00	2,725.00	-7.85%
20011	Long Bean	KG	2,500.00	0.00	2,500.00	2,500.00	2,500.00	0.00	2,754.38	-9.24%
20013	Water Convolvulus	KG	3,966.67	0.00	4,000.00	3,900.00	4,000.00	0.00	4,708.25	-15.75%
20014	Masta green	KG	3,500.00	0.00	3,500.00	3,500.00	3,500.00	0.00	3,500.00	0.00%
20015	Petsai	KG	4,500.00	0.00	4,500.00	4,500.00	4,500.00	0.00	4,504.13	-0.09%
20020	Carrot	KG	4,466.67	0.00	4,500.00	4,400.00	4,500.00	0.00	4,500.00	-0.74%
20022	SoiySum	KG	3,500.00	0.00	3,500.00	3,500.00	3,500.00	0.00	3,525.00	-0.71%
20025	Egg plant	KG	2,500.00	0.00	2,500.00	2,500.00	2,500.00	0.00	2,570.75	-2.75%
Meat										
40006	Live Chicken	KG	22,111.00	0.00	22,000.00	22,000.00	22,333.00	0.00	21,708.38	1.85%
Fruit										
60001	Banana	HND	2,500.00	0.00	2,500.00	2,500.00	2,500.00	0.00	2,500.00	0.00%
<b>Seafood Collecting Shop at Dong Thong Market</b>										
Fish										
31009	Kamong Fish	KG	2,000.00	0.00	2,000.00	2,000.00	2,000.00	0.00	2,000.00	0.00%
33001	Crab (Ses)	KG	31,777.67	0.00	32,333.00	31,667.00	31,333.00	0.00	31,500.00	0.88%
33002	Prawn (No.1)	KG	22,111.00	0.00	21,667.00	22,333.00	22,333.00	0.00	20,458.38	8.08%
33003	Prawn (No.2)	KG	20,222.33	0.00	19,667.00	20,333.00	20,667.00	0.00	21,125.00	-4.27%
33004	prawn (No.3)	KG	18,222.33	0.00	17,667.00	18,333.00	18,667.00	0.00	17,708.25	2.90%
33006	Crab (Tmor)	KG	46,555.67	0.00	46,667.00	46,667.00	46,333.00	0.00	46,583.38	-0.06%
<b>Kraties</b>										
<b>Kratie Market</b>										
Vegetable										
20001	Beet	KG	2,000.00	2,000.00	0.00	0.00	0.00	0.00	2,511.11	-20.35%
20002	Bitter Gourd	KG	3,167.00	3,167.00	0.00	0.00	0.00	0.00	3,100.00	2.16%
20003	Cabbage	KG	2,000.00	2,000.00	0.00	0.00	0.00	0.00	2,422.22	-17.43%
20004	Chinese Kale	KG	5,000.00	5,000.00	0.00	0.00	0.00	0.00	4,666.67	7.14%
20005	Cucumber	KG	1,233.00	1,233.00	0.00	0.00	0.00	0.00	1,633.33	-24.51%
20007	Gourd	DZN	12,667.00	12,667.00	0.00	0.00	0.00	0.00	12,888.89	-1.72%
20008	Lettuce	KG	3,500.00	3,500.00	0.00	0.00	0.00	0.00	5,200.00	-32.69%
20010	Tomatoes	KG	1,333.00	1,333.00	0.00	0.00	0.00	0.00	2,555.56	-47.84%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
20011 Long Bean		KG	2,667.00	2,667.00	0.00	0.00	0.00	0.00	2,494.44	6.92%
20013 Water Convolvulus		KG	1,700.00	1,700.00	0.00	0.00	0.00	0.00	2,594.45	-34.48%
20014 Masta green		KG	3,167.00	3,167.00	0.00	0.00	0.00	0.00	3,266.67	-3.05%
20016 Cauliflower		KG	7,000.00	7,000.00	0.00	0.00	0.00	0.00	5,944.44	17.76%
20022 SoiySum		KG	1,800.00	1,800.00	0.00	0.00	0.00	0.00	2,422.22	-25.69%
<b>Rokakandal Rice Mill</b>										
Cereals										
11002 Paddy (Mix)		KG	1,000.00	1,000.00	0.00	0.00	0.00	0.00	962.50	3.90%
11013 Paddy (Phkar Romdoul)		KG	1,200.00	1,200.00	0.00	0.00	0.00	0.00	1,237.50	-3.03%
11016 Paddy(Neang Am)		KG	1,200.00	1,200.00	0.00	0.00	0.00	0.00	1,100.00	9.09%
12002 Rice (Mix)		KG	2,000.00	2,000.00	0.00	0.00	0.00	0.00	2,100.00	-4.76%
12017 Rice(Phka Romdoul)		KG	3,000.00	3,000.00	0.00	0.00	0.00	0.00	2,700.00	11.11%
12021 Rice(Neang Am)		KG	2,500.00	2,500.00	0.00	0.00	0.00	0.00	2,550.00	-1.96%
<b>Cereal Collecting Shop at Snoul District</b>										
Vegetable										
20017 Cassava (Fresh)		KG	275.00	300.00	250.00	0.00	0.00	0.00	300.00	-8.33%
<b>Slaughter House</b>										
Meat										
40006 Live Chicken		KG	18,000.00	18,000.00	0.00	0.00	0.00	0.00	19,000.00	-5.26%
40007 Live Duck(Kab)		KG	12,000.00	12,000.00	0.00	0.00	0.00	0.00	13,152.81	-8.76%
40008 Live Pig		KG	9,200.00	9,200.00	0.00	0.00	0.00	0.00	8,837.45	4.10%
40013 Bacon		KG	15,000.00	15,000.00	0.00	0.00	0.00	0.00	14,888.89	0.75%
40014 Pork with fat		KG	16,333.00	16,333.00	0.00	0.00	0.00	0.00	16,666.67	-2.00%
40015 Hen eggs(CP)		E	580.00	580.00	0.00	0.00	0.00	0.00	530.00	9.43%
<b>Fish Collecting Center at Rokarkandal</b>										
Fish										
31013 Micronema (No.1)		KG	45,000.00	45,000.00	0.00	0.00	0.00	0.00	43,666.66	3.05%
31020 khhaik Fish		KG	15,000.00	15,000.00	0.00	0.00	0.00	0.00	14,277.78	5.06%
31021 Krabei Fish		KG	15,000.00	15,000.00	0.00	0.00	0.00	0.00	13,250.00	13.21%
32001 Dry Fish (Chhdor)		KG	38,000.00	38,000.00	0.00	0.00	0.00	0.00	34,666.67	9.62%
32008 Dried Fish (Mud)		KG	26,000.00	26,000.00	0.00	0.00	0.00	0.00	26,611.11	-2.30%
<b>Fertilizer Collecting Shop</b>										
Fertilizer/Pesticide										
51001 15.15.15 (Thai)		SAK	119,333.00	119,333.00	0.00	0.00	0.00	0.00	119,333.33	0.00%
51006 Urea		SAK	82,833.00	82,833.00	0.00	0.00	0.00	0.00	82,833.33	0.00
<b>Mondulkiri</b>										
<b>Sainmonorom Market</b>										
Vegetable										
20001 Beet		KG	2,000.00	0.00	2,000.00	2,000.00	2,000.00	0.00	2,333.33	-14.29%
20002 Bitter Gourd		KG	2,333.00	0.00	2,333.00	2,333.00	2,333.00	0.00	2,333.22	-0.01%
20003 Cabbage		KG	3,000.00	0.00	3,000.00	3,000.00	3,000.00	0.00	3,000.00	0.00%
20004 Chinese Kale		KG	6,000.00	0.00	6,000.00	6,000.00	6,000.00	0.00	6,027.83	-0.46%
20005 Cucumber		KG	2,500.00	0.00	2,500.00	2,500.00	2,500.00	0.00	2,500.00	0.00%
20007 Gourd		DZN	14,250.00	0.00	13,500.00	15,000.00	15,000.00	0.00	10,666.67	33.59%
20008 Lettuce		KG	4,833.00	0.00	4,833.00	4,833.00	4,833.00	0.00	5,249.83	-7.94%
20010 Tomatoes		KG	2,000.00	0.00	2,000.00	2,000.00	2,000.00	0.00	1,972.28	1.41%
20011 Long Bean		KG	3,000.00	0.00	3,000.00	3,000.00	3,000.00	0.00	3,083.33	-2.70%
20013 Water Convolvulus		KG	2,167.00	0.00	2,167.00	2,167.00	2,167.00	0.00	2,139.06	1.31%
20014 Masta green		KG	3,000.00	0.00	3,000.00	3,000.00	3,000.00	0.00	3,000.00	0.00%
20016 Cauliflower		KG	6,000.00	0.00	6,000.00	6,000.00	6,000.00	0.00	5,916.67	1.41%
20022 SoiySum		KG	3,000.00	0.00	3,000.00	3,000.00	3,000.00	0.00	3,000.00	0.00%
60001 Banana		HND	1,100.00	0.00	1,100.00	1,100.00	1,100.00	0.00	1,050.00	4.76%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Slaughter House</b>										
Meat										
40006	Live Chicken	KG	19,500.00	0.00	19,500.00	19,500.00	19,500.00	0.00	19,000.00	2.63%
40007	Live Duck(Kab)	KG	14,000.00	0.00	14,000.00	14,000.00	14,000.00	0.00	13,152.81	6.44%
40008	Live Pig	KG	8,674.75	0.00	8,616.50	8,733.00	8,733.00	0.00	8,837.45	-1.84%
<b>Fish Collecting Center</b>										
Fish										
31012	Live Fish (Mud)	KG	15,000.00	0.00	15,000.00	15,000.00	15,000.00	0.00	13,619.14	10.14%
31017	Cath Fish	KG	7,500.00	0.00	7,500.00	7,500.00	7,500.00	0.00	7,500.00	0.00%
31022	Pra Fish	KG	6,000.00	0.00	6,000.00	6,000.00	6,000.00	0.00	5,000.00	20.00%
<b>Uddor Meanchey</b>										
<b>Anlongveang market</b>										
Cereals										
14008	Soybean	KG	2,200.00	2,200.00	0.00	2,200.00	0.00	0.00	2,200.00	0.00%
20017	Cassava (Fresh)	KG	270.00	270.00	0.00	270.00	0.00	0.00	270.00	0.00%
20021	Cassava(Dry)	KG	646.67	620.00	0.00	660.00	0.00	0.00	650.00	-0.51%
<b>Somrong market(Uddor Meanchey)</b>										
Vegetable										
20001	Beet	KG	1,833.33	1,800.00	0.00	1,850.00	0.00	0.00	2,125.00	-13.73%
20002	Bitter Gourd	KG	2,475.00	4,000.00	0.00	950.00	0.00	0.00	2,875.00	-13.91%
20003	Cabbage	KG	2,333.33	2,300.00	0.00	2,350.00	0.00	0.00	2,500.00	-6.67%
20004	Chinese Kale	KG	4,333.33	4,000.00	0.00	4,500.00	0.00	0.00	5,000.00	-13.33%
20005	Cucumber	KG	1,300.00	1,400.00	0.00	1,250.00	0.00	0.00	1,750.00	-25.71%
20007	Gourd	DZN	14,000.00	20,000.00	0.00	11,000.00	0.00	0.00	18,375.00	-23.81%
20008	Lettuce	KG	5,333.33	5,000.00	0.00	5,500.00	0.00	0.00	5,375.00	-0.78%
20009	Sweet Potatoe	KG	2,166.67	2,000.00	0.00	2,250.00	0.00	0.00	2,125.00	1.96%
20010	Tomatoes	KG	3,000.00	3,000.00	0.00	3,000.00	0.00	0.00	3,000.00	0.00%
20011	Long Bean	KG	2,400.00	3,000.00	0.00	2,100.00	0.00	0.00	2,250.00	6.67%
20013	Water Convolvulus	KG	1,833.33	2,000.00	0.00	1,750.00	0.00	0.00	2,125.00	-13.73%
20014	Masta green	KG	2,333.33	3,000.00	0.00	2,000.00	0.00	0.00	3,375.00	-30.86%
20015	Petsai	KG	2,333.33	2,500.00	0.00	2,250.00	0.00	0.00	3,625.00	-35.63%
20016	Cauliflower	KG	5,300.00	5,400.00	0.00	5,250.00	0.00	0.00	7,250.00	-26.90%
20019	Taro	KG	3,500.00	2,500.00	0.00	4,000.00	0.00	0.00	4,500.00	-22.22%
20022	SoiySum	KG	1,333.33	1,800.00	0.00	1,100.00	0.00	0.00	3,000.00	-55.56%
20023	Pumpkin	KG	1,933.33	2,000.00	0.00	1,900.00	0.00	0.00	1,375.00	40.61%
20024	Chilli (fresh)	KG	6,333.33	6,000.00	0.00	6,500.00	0.00	0.00	8,000.00	-20.83%
20025	Egg plant	KG	2,000.00	2,000.00	0.00	2,000.00	0.00	0.00	2,250.00	-11.11%
20026	pok Joy	KG	2,733.33	3,000.00	0.00	2,600.00	0.00	0.00	4,125.00	-33.74%
Fish										
31012	Live Fish (Mud)	KG	8,400.00	8,800.00	0.00	8,200.00	0.00	0.00	9,750.00	-13.85%
<b>Rice mill Eng Sour(Uddor Meanchey)</b>										
11002	Paddy (Mix)	KG	805.00	800.00	0.00	807.50	0.00	0.00	783.33	2.77%
11011	Paddy (Somaly)	KG	1,100.00	1,100.00	0.00	1,100.00	0.00	0.00	1,070.00	2.80%
11013	Paddy (Phkar Romdoul)	KG	1,100.00	1,100.00	0.00	1,100.00	0.00	0.00	1,070.00	2.80%
11015	Paddy(Phkar Mlis)	KG	1,100.00	1,100.00	0.00	1,100.00	0.00	0.00	1,075.00	2.33%
12002	Rice (Mix)	KG	1,620.00	1,620.00	0.00	1,620.00	0.00	0.00	1,646.67	-1.62%
12003	Rice (Neang Minh)	KG	1,620.00	1,620.00	0.00	1,620.00	0.00	0.00	1,646.67	-1.62%
12017	Rice(Phka Romdoul)	KG	2,500.00	2,500.00	0.00	2,500.00	0.00	0.00	2,700.00	-7.41%
12019	Rice(Phka Mlis)	KG	2,500.00	2,500.00	0.00	2,500.00	0.00	0.00	2,783.33	-10.18%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Phnom Penh</b>										
Slaughter House Km 7 (PP)										
Meat										
40005 Carcass		KG	12,000.00	12,000.00	0.00	0.00	0.00	0.00	12,000.00	0.00%
40008 Live Pig		KG	9,500.00	9,500.00	0.00	0.00	0.00	0.00	9,500.00	0.00%
Oreusey Market(PP)										
Fish										
32001 Dry Fish (Chhdor)		KG	39,222.22	39,666.67	0.00	39,000.00	39,000.00	0.00	40,000.00	-1.94%
32002 Dry Fish (Deap)		KG	38,291.67	38,833.33	38,333.33	38,000.00	38,000.00	0.00	39,000.00	-1.82%
32004 Smoked Fish (Kes)		KG	157,916.67	166,666.67	161,666.67	153,333.33	150,000.00	0.00	180,000.00	-12.27%
32007 Smoked Fish (Real)		PCS	25,125.00	25,333.33	25,166.67	25,000.00	25,000.00	0.00	26,000.00	-3.37%
33005 smoked Fish (chror vamol)		PCS	17,777.78	19,333.33	0.00	17,000.00	17,000.00	0.00	25,000.00	-28.89%
Cereal Collecting Shop Oreusey(PP)										
Cereals										
14003 Ground Nut		KG	7,212.50	7,500.00	7,316.67	7,033.33	7,000.00	0.00	7,500.00	-3.83%
14004 Lotus Nut		KG	6,000.00	6,000.00	6,000.00	6,000.00	6,000.00	0.00	6,000.00	0.00%
14005 Mung Bean		KG	6,000.00	6,000.00	6,000.00	6,000.00	6,000.00	0.00	5,761.90	4.13%
14006 Sesame (White)		KG	10,000.00	10,000.00	10,000.00	10,000.00	10,000.00	0.00	10,000.00	0.00%
14008 Soybean		KG	3,370.83	3,200.00	3,316.67	3,466.67	3,500.00	0.00	3,738.10	-9.83%
14010 Maize (Yellow)		KG	1,300.00	1,300.00	1,300.00	1,300.00	1,300.00	0.00	1,300.00	0.00%
14013 Cashew nut processing		KG	45,750.00	45,666.67	45,666.67	45,666.67	46,000.00	0.00	45,047.62	1.56%
Deumkor Market(PP)										
Vegetable										
20001 Beet		KG	1,478.57	1,700.00	1,500.00	1,500.00	1,383.33	0.00	1,650.00	-10.39%
20002 Bitter Gourd		KG	1,842.86	2,000.00	1,800.00	1,650.00	1,933.33	0.00	2,100.00	-12.24%
20003 Cabbage		KG	1,278.57	1,600.00	1,200.00	1,200.00	1,250.00	0.00	1,800.00	-28.97%
20004 Chinese Kale		KG	2,878.57	4,500.00	3,000.00	2,500.00	2,550.00	0.00	5,250.00	-45.17%
20005 Cucumber		KG	1,071.43	1,500.00	1,000.00	1,000.00	1,000.00	0.00	1,350.00	-20.63%
20007 Gourd		DZN	9,571.43	11,000.00	10,000.00	9,500.00	9,000.00	0.00	10,500.00	-8.84%
20008 Lettuce		KG	2,625.00	4,500.00	2,000.00	2,000.00	2,000.00	0.00	4,500.00	-41.67%
20009 Sweet Potatoe		KG	1,371.43	1,500.00	1,500.00	1,500.00	1,200.00	0.00	1,050.00	30.61%
20010 Tomatoes		KG	1,542.86	2,000.00	1,500.00	1,500.00	1,433.33	0.00	2,000.00	-22.86%
20011 Long Bean		KG	1,485.71	1,700.00	1,500.00	1,500.00	1,400.00	0.00	1,750.00	-15.10%
20013 Water Convolvulus		KG	1,142.86	1,400.00	1,200.00	1,100.00	1,066.67	0.00	1,400.00	-18.37%
20014 Masta green		KG	1,114.29	1,800.00	1,000.00	1,000.00	1,000.00	0.00	2,000.00	-44.29%
20015 Petsai		KG	1,642.86	2,500.00	1,500.00	1,500.00	1,500.00	0.00	2,750.00	-40.26%
20016 Cauliflower		KG	4,071.43	5,500.00	4,500.00	4,000.00	3,500.00	0.00	6,250.00	-34.86%
20022 SoiySum		KG	1,071.43	1,500.00	1,000.00	1,000.00	1,000.00	0.00	1,750.00	-38.78%
20026 pok Joy		KG	1,757.14	3,000.00	1,500.00	2,100.00	1,200.00	0.00	3,250.00	-45.93%
Fruit										
60001 Banana		HND	1,821.43	1,750.00	1,800.00	1,800.00	1,866.67	0.00	1,900.00	-4.14%
60004 Pineapple		DZN	14,000.00	14,000.00	14,000.00	14,000.00	14,000.00	0.00	15,000.00	-6.67%
Other Crops										
70001 Sugar Cane		BUN	15,000.00	15,000.00	15,000.00	15,000.00	15,000.00	0.00	14,500.00	3.45%
Slaughter House Boeung Kra Peu(PP)										
Meat										
40005 Carcass		KG	11,625.00	12,000.00	0.00	12,250.00	11,083.33	0.00	12,500.00	-7.00%
40008 Live Pig		KG	9,838.89	9,433.33	0.00	9,250.00	10,366.67	0.00	9,200.00	6.94%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Rice Store Oreusey (Wholesale)(PP)</b>										
Cereals										
12002 Rice (Mix)	KG	1,600.00	1,600.00	0.00	0.00	0.00	0.00	0.00	1,300.00	0.00%
12003 Rice (Neang Minh)	KG	2,000.00	2,000.00	0.00	0.00	0.00	0.00	0.00	2,000.00	0.00%
12004 Rice (Phka Kanhey)	KG	2,600.00	2,600.00	0.00	0.00	0.00	0.00	0.00	2,600.00	0.00%
12005 Rice (Somaly)	KG	3,000.00	3,000.00	0.00	0.00	0.00	0.00	0.00	3,225.00	-6.98%
<b>Fish Distribution Center Km9/11(PP)</b>										
Fish										
31005 Frozen Fish (Chhdor)	KG	13,000.00	13,000.00	0.00	0.00	0.00	0.00	0.00	13,000.00	0.00%
31006 Frozen Fish (Deap)	KG	12,000.00	12,000.00	0.00	0.00	0.00	0.00	0.00	12,000.00	0.00%
31010 Live Fish (Chhdor)	KG	15,000.00	15,000.00	0.00	0.00	0.00	0.00	0.00	15,000.00	0.00%
31011 Live Fish (Deap)	KG	12,500.00	12,500.00	0.00	0.00	0.00	0.00	0.00	12,500.00	0.00%
31012 Live Fish (Mud)	KG	11,000.00	11,000.00	0.00	0.00	0.00	0.00	0.00	11,525.00	-4.56%
<b>Overseas Market (US \$/TON)</b>										
Cereals										
13001 Rice 4-5%(USA-California)	TON	591.67	0.00	590.00	590.00	595.00	0.00	595.00	595.00	-0.56%
13003 Rice 15% (USA-California)	TON	571.67	0.00	570.00	570.00	575.00	0.00	575.00	575.00	-0.58%
13004 Rice 4-5% (Uruguay)	TON	630.00	0.00	630.00	630.00	630.00	0.00	626.00	626.00	0.64%
13007 Rice 4-5% (Argentina)	TON	630.00	0.00	630.00	630.00	630.00	0.00	626.00	626.00	0.64%
13010 Rice 100% (Thai)	TON	415.00	0.00	415.00	395.00	435.00	0.00	417.00	417.00	-0.48%
13014 Rice 25% (Thai)	TON	370.00	0.00	375.00	355.00	380.00	0.00	387.00	387.00	-4.39%
13016 Rice 5% (Viet Nam)	TON	416.67	0.00	425.00	415.00	410.00	0.00	403.00	403.00	3.39%
13019 Rice 25% (Viet Nam)	TON	391.67	0.00	400.00	390.00	385.00	0.00	373.00	373.00	5.01%
13020 Rice 5% (India)	TON	416.67	0.00	420.00	415.00	415.00	0.00	415.00	415.00	0.40%
13023 Rice 25% (India)	TON	377.50	0.00	380.00	375.00	0.00	0.00	376.00	376.00	0.40%
13024 Rice 5% (Pakistan)	TON	385.00	0.00	385.00	385.00	385.00	0.00	378.00	378.00	1.85%
13027 Rice 25% (Pakistan)	TON	345.00	0.00	345.00	345.00	345.00	0.00	340.00	340.00	1.47%
13029 Rice broken 5% (Cambodia)	TON	461.67	0.00	460.00	460.00	465.00	0.00	462.50	462.50	-0.18%
13032 Rice broken 25% (Cambodia)	TON	436.67	0.00	435.00	435.00	440.00	0.00	430.00	430.00	1.55%
<b>Chbar Ampove Market</b>										
Vegetable										
20001 Beet	KG	1,933.33	0.00	2,000.00	1,800.00	2,000.00	0.00	2,366.67	2,366.67	-18.31%
20003 Cabbage	KG	1,950.00	2,300.00	2,000.00	1,800.00	1,700.00	0.00	2,300.00	2,300.00	-15.22%
20004 Chinese Kale	KG	3,950.00	5,500.00	4,300.00	3,000.00	3,000.00	0.00	6,500.00	6,500.00	-39.23%
20005 Cucumber	KG	1,750.00	2,000.00	1,600.00	1,800.00	1,600.00	0.00	2,200.00	2,200.00	-20.45%
20008 Lettuce	KG	2,450.00	3,000.00	2,500.00	1,800.00	2,500.00	0.00	5,666.67	5,666.67	-56.76%
20010 Tomatoes	KG	2,550.00	3,000.00	2,500.00	2,200.00	2,500.00	0.00	2,533.33	2,533.33	0.66%
20011 Long Bean	KG	3,875.00	4,500.00	4,000.00	3,500.00	3,500.00	0.00	3,833.33	3,833.33	1.09%
20013 Water Convolvulus	KG	2,125.00	2,000.00	2,500.00	2,000.00	2,000.00	0.00	2,000.00	2,000.00	6.25%
20014 Masta green	KG	1,750.00	2,000.00	2,500.00	1,000.00	1,500.00	0.00	2,000.00	2,000.00	-12.50%
20015 Petsai	KG	2,525.00	3,300.00	2,300.00	1,500.00	3,000.00	0.00	3,433.33	3,433.33	-26.46%
20016 Cauliflower	KG	5,000.00	6,000.00	5,500.00	4,500.00	4,000.00	0.00	8,000.00	8,000.00	-37.50%
20022 SoiySum	KG	1,500.00	2,000.00	1,300.00	1,000.00	1,700.00	0.00	2,333.33	2,333.33	-35.71%
20026 pok Joy	KG	2,250.00	3,000.00	2,200.00	1,800.00	2,000.00	0.00	3,000.00	3,000.00	-25.00%
20027 Thai Sim	KG	2,825.00	3,300.00	3,000.00	2,000.00	3,000.00	0.00	3,766.67	3,766.67	-25.00%
<b>Preah Sihanouk</b>										
<b>Phsar Leu Market (Preah Sihanouk)</b>										
Cereals										
12002 Rice (Mix)	KG	1,667.00	1,667.00	1,667.00	1,667.00	1,667.00	0.00	1,667.00	1,667.00	0.00%
12003 Rice (Neang Minh)	KG	1,967.00	1,967.00	1,967.00	1,967.00	1,967.00	0.00	1,967.00	1,967.00	0.00%
12004 Rice (Phka Kanhey)	KG	2,767.00	2,767.00	2,767.00	2,767.00	2,767.00	0.00	2,767.00	2,767.00	0.00%
12007 Rice (IR)	KG	1,966.00	1,966.00	1,966.00	1,966.00	1,966.00	0.00	1,966.14	1,966.14	-0.01%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
12010 Rice (Neang Khon)		KG	2,467.00	2,467.00	2,467.00	2,467.00	2,467.00	0.00	2,467.00	0.00%
Vegetable										
20001 Beet		KG	2,390.91	2,400.00	2,400.00	2,400.00	2,350.00	0.00	2,410.00	-0.79%
20002 Bitter Gourd		KG	2,463.64	2,466.67	2,466.67	2,466.67	2,450.00	0.00	2,470.00	-0.26%
20003 Cabbage		KG	2,500.00	2,500.00	2,500.00	2,500.00	2,500.00	0.00	2,500.00	0.00%
20004 Chinese Kale		KG	5,930.00	5,766.67	6,000.00	6,000.00	6,000.00	0.00	6,140.00	-3.42%
20005 Cucumber		KG	1,679.00	1,678.00	1,678.00	1,678.00	1,683.50	0.00	1,678.00	0.06%
20007 Gourd		DZN	9,181.82	9,000.00	9,000.00	9,333.33	9,500.00	0.00	9,000.00	2.02%
20008 Lettuce		KG	6,000.00	6,000.00	6,000.00	6,000.00	6,000.00	0.00	5,600.00	7.14%
20010 Tomatoes		KG	2,500.00	2,500.00	2,500.00	2,500.00	2,500.00	0.00	2,500.00	0.00%
20013 Water Convolvulus		KG	2,109.09	2,100.00	2,100.00	2,100.00	2,150.00	0.00	2,090.00	0.91%
20014 Masta green		KG	2,500.00	2,500.00	2,500.00	2,500.00	2,500.00	0.00	2,500.00	0.00%
20016 Cauliflower		KG	8,000.00	8,000.00	8,000.00	8,000.00	8,000.00	0.00	8,000.00	0.00%
20022 SoiySum		KG	2,318.18	2,333.33	2,333.33	2,333.33	2,250.00	0.00	2,350.00	-1.35%
20028 Onion Leave		KG	7,000.00	7,000.00	7,000.00	7,000.00	7,000.00	0.00	7,000.00	0.00%
20029 Green Pepper		KG	4,000.00	4,000.00	4,000.00	4,000.00	4,000.00	0.00	4,000.00	0.00%
Meat										
40006 Live Chicken		KG	18,000.00	18,000.00	18,000.00	18,000.00	18,000.00	0.00	18,000.00	0.00%
40007 Live Duck(Kab)		KG	14,000.00	14,000.00	14,000.00	14,000.00	14,000.00	0.00	14,000.00	0.00%
Fruit										
60001 Banana		HND	2,000.00	2,000.00	2,000.00	2,000.00	2,000.00	0.00	2,000.00	0.00%
Other Crops										
70001 Sugar Cane		BUN	21,000.00	21,000.00	21,000.00	21,000.00	21,000.00	0.00	21,000.00	0.00%
Tomnop Rolok Harbour (Preah Sihanouk)										
Fish										
33001 Crab (Ses)		KG	25,000.00	25,000.00	25,000.00	25,000.00	25,000.00	0.00	25,000.00	0.00%
33002 Prawn (No.1)		KG	45,000.00	45,000.00	45,000.00	45,000.00	45,000.00	0.00	45,000.00	0.00%
33003 Prawn (No.2)		KG	30,000.00	30,000.00	30,000.00	30,000.00	30,000.00	0.00	30,000.00	0.00%
33004 prawn (No.3)		KG	20,000.00	20,000.00	20,000.00	20,000.00	20,000.00	0.00	20,000.00	0.00%
Slaughter house(Preah Sihanouk)										
Meat										
40005 Carcass		KG	14,000.00	14,000.00	14,000.00	14,000.00	14,000.00	0.00	14,000.00	0.00%
<u>Preah Vihear</u>										
Kampong Pranak Market (Preah Vihear)										
Vegetable										
20001 Beet		KG	3,000.00	3,000.00	0.00	0.00	0.00	0.00	2,515.00	19.28%
20003 Cabbage		KG	3,000.00	3,000.00	0.00	0.00	0.00	0.00	2,500.00	20.00%
20004 Chinese Kale		KG	7,500.00	7,500.00	0.00	0.00	0.00	0.00	7,400.00	1.35%
20005 Cucumber		KG	1,900.00	1,900.00	0.00	0.00	0.00	0.00	1,600.00	18.75%
20007 Gourd		DZN	14,000.00	14,000.00	0.00	0.00	0.00	0.00	12,000.00	16.67%
20008 Lettuce		KG	7,500.00	7,500.00	0.00	0.00	0.00	0.00	5,000.00	50.00%
20010 Tomatoes		KG	3,200.00	3,200.00	0.00	0.00	0.00	0.00	2,550.00	25.49%
20011 Long Bean		KG	4,100.00	4,100.00	0.00	0.00	0.00	0.00	2,350.00	74.47%
20013 Water Convolvulus		KG	2,000.00	2,000.00	0.00	0.00	0.00	0.00	2,250.00	-11.11%
20014 Masta green		KG	3,000.00	3,000.00	0.00	0.00	0.00	0.00	2,550.00	17.65%
20016 Cauliflower		KG	7,700.00	7,700.00	0.00	0.00	0.00	0.00	7,900.00	-2.53%
20022 SoiySum		KG	2,500.00	2,500.00	0.00	0.00	0.00	0.00	2,600.00	-3.85%
Fruit										
60001 Banana		HND	1,400.00	1,400.00	0.00	0.00	0.00	0.00	1,250.00	12.00%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b><u>Prey Veng</u></b>										
<b>Rice Mill Nak Loeung (Prey Veng)</b>										
Cereals										
11002	Paddy (Mix)	KG	1,146.67	1,080.00	0.00	1,180.00	1,180.00	0.00	1,173.75	-2.31%
11003	Paddy (Banla Phdao)	KG	1,157.50	1,080.00	1,190.00	1,180.00	1,180.00	0.00	1,173.75	-1.38%
11004	Paddy (IR)	KG	886.67	880.00	0.00	890.00	890.00	0.00	898.75	-1.34%
12002	Rice (Mix)	KG	1,723.33	1,730.00	0.00	1,720.00	1,720.00	0.00	1,757.50	-1.94%
12006	Rice (Banla Phadao)	KG	1,590.00	1,730.00	1,190.00	1,720.00	1,720.00	0.00	1,757.50	-9.53%
12007	Rice (IR)	KG	1,623.33	1,630.00	0.00	1,620.00	1,620.00	0.00	1,635.00	-0.71%
<b>Nak Loeung Market (Prey Veng)</b>										
Vegetable										
20001	Beet	KG	1,863.40	2,033.33	1,900.00	1,755.67	1,767.00	1,700.00	2,054.55	-9.30%
20003	Cabbage	KG	2,019.90	2,300.00	1,966.50	1,877.67	1,933.00	1,800.00	2,239.36	-9.80%
20004	Chinese Kale	KG	3,603.30	4,666.67	3,750.00	2,944.33	3,000.00	2,700.00	4,436.36	-18.78%
20005	Cucumber	KG	1,363.30	2,100.00	1,400.00	944.33	1,000.00	700.00	2,006.09	-32.04%
20008	Lettuce	KG	3,303.30	4,633.33	3,666.50	2,333.33	3,000.00	1,800.00	4,400.00	-24.93%
20010	Tomatoes	KG	1,930.00	2,300.00	1,850.00	1,766.67	1,800.00	1,600.00	2,315.18	-16.64%
20013	Water Convolvulus	KG	2,140.00	2,200.00	2,150.00	2,133.33	2,100.00	2,000.00	2,118.18	1.03%
20014	Masta green	KG	2,166.80	2,100.00	3,333.50	1,744.67	1,767.00	1,700.00	2,154.55	0.57%
20016	Cauliflower	KG	5,125.89	7,166.67	4,500.00	4,111.00	4,000.00	3,800.00	6,860.00	-25.28%
20022	SoiySum	KG	1,473.40	2,200.00	1,500.00	1,022.33	1,267.00	800.00	2,181.82	-32.47%
Fruit										
60004	Pineapple	DZN	15,420.00	15,500.00	15,350.00	15,433.33	15,400.00	15,300.00	15,481.82	-0.40%
<b>Cereal Collecting Shop Nak Loeung (Prey Veng)</b>										
Cereals										
14003	Ground Nut	KG	7,750.00	7,700.00	7,800.00	7,700.00	0.00	7,800.00	7,671.43	1.02%
14005	Mung Bean	KG	5,083.33	5,000.00	5,150.00	5,000.00	0.00	5,200.00	4,971.43	2.25%
14006	Sesame (White)	KG	5,566.67	5,500.00	5,650.00	5,500.00	0.00	5,600.00	5,500.00	1.21%
14008	Soybean	KG	4,150.00	4,100.00	4,200.00	4,100.00	0.00	4,200.00	4,100.00	1.22%
14010	Maize (Yellow)	KG	1,356.67	1,355.00	1,355.00	1,350.00	0.00	1,370.00	1,311.43	3.45%
<b>Fertilizer Shop Nak Loeung (Prey Veng)</b>										
Fertilizer/Pesticide										
51001	15.15.15 (Thai)	SAK	148,400.00	148,000.00	0.00	148,700.00	148,500.00	0.00	148,650.00	-0.17%
51005	D.A.P(USA)	SAK	146,066.67	146,000.00	0.00	146,200.00	146,000.00	0.00	146,524.75	-0.31%
51006	Urea	SAK	114,250.00	114,000.00	0.00	114,500.00	0.00	0.00	114,000.00	0.22%
<b>Pursat</b>										
<b>Por Sat Cereal Collecting Shop</b>										
Cereals										
14003	Ground Nut	KG	6,844.67	7,267.00	6,500.00	6,767.00	0.00	0.00	6,666.67	2.67%
14005	Mung Bean	KG	4,888.67	5,000.00	4,666.00	5,000.00	0.00	0.00	4,978.00	-1.79%
14008	Soybean	KG	2,444.33	2,400.00	2,466.00	2,467.00	0.00	0.00	2,589.00	-5.59%
<b>Por Sat Market</b>										
Vegetable										
20001	Beet	KG	1,918.44	2,133.00	1,988.67	1,950.00	1,755.67	0.00	1,800.00	6.58%
20002	Bitter Gourd	KG	2,414.78	2,500.00	2,466.67	2,300.00	2,411.00	0.00	2,327.83	3.74%
20003	Cabbage	KG	1,996.22	2,167.00	2,110.67	1,900.00	1,889.00	0.00	1,833.33	8.88%
20004	Chinese Kale	KG	4,718.56	5,767.00	5,099.67	4,467.00	4,155.67	0.00	5,433.50	-13.16%
20005	Cucumber	KG	1,400.00	1,500.00	1,533.33	1,350.00	1,266.67	0.00	1,466.67	-4.55%
20008	Lettuce	KG	5,748.00	5,867.00	6,177.33	5,633.50	5,355.33	0.00	6,244.50	-7.95%
20010	Tomatoes	KG	2,281.33	2,400.00	2,322.00	2,166.50	2,277.67	0.00	2,216.67	2.92%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
20011 Long Bean		KG	2,066.56	1,600.00	1,777.67	1,966.50	2,577.67	0.00	1,605.50	28.72%
20013 Water Convolvulus		KG	1,959.22	1,900.00	1,944.33	2,000.00	1,966.67	0.00	1,872.33	4.64%
20014 Masta green		KG	2,077.89	2,167.00	2,266.67	2,200.00	1,778.00	0.00	2,180.00	-4.68%
20016 Cauliflower		KG	5,618.44	7,367.00	6,688.67	4,633.50	4,622.00	0.00	8,316.67	-32.44%
20022 SoiySum		KG	2,037.00	2,333.00	2,210.67	2,167.00	1,678.00	0.00	2,166.67	-5.98%
20026 pok Joy		KG	2,818.44	3,000.00	3,177.67	2,916.50	2,333.33	0.00	3,316.67	-15.02%
<b>Au Sdov Rice Mill</b>										
Cereals										
11002 Paddy (Mix)		KG	806.50	877.00	772.00	797.00	780.00	0.00	865.67	-6.84%
11013 Paddy (Phkar Romdoul)		KG	1,155.75	1,193.00	1,140.00	1,150.00	1,140.00	0.00	1,197.67	-3.50%
11015 Paddy(Phkar Mlis)		KG	1,090.00	1,107.00	1,080.00	1,090.00	1,083.00	0.00	1,201.00	-9.24%
12002 Rice (Mix)		KG	1,546.50	1,573.00	1,566.00	1,557.00	1,490.00	0.00	1,613.33	-4.14%
12017 Rice(Phka Romdoul)		KG	2,477.25	2,473.00	2,473.00	2,490.00	2,473.00	0.00	2,401.00	3.18%
12019 Rice(Phka Mlis)		KG	2,420.75	2,427.00	2,416.00	2,423.00	2,417.00	0.00	2,528.00	-4.24%
<b>Fertilizer Shop</b>										
Fertilizer/Pesticide										
51001 15.15.15 (Thai)		SAK	120,000.00	120,000.00	0.00	0.00	0.00	0.00	128,250.33	-6.43%
51002 16.20.0(Thai)		SAK	110,375.00	110,500.00	110,500.00	111,167.00	109,333.00	0.00	132,416.67	-16.65%
51003 18.46.0(USA)		SAK	114,125.00	112,000.00	120,500.00	112,333.00	111,667.00	0.00	127,742.89	-10.66%
51006 Urea		SAK	99,669.00	99,500.00	99,843.00	99,833.00	99,500.00	0.00	109,238.00	-8.76%
<b>Slaughter House</b>										
Meat										
40005 Carcass		KG	12,533.20	0.00	12,333.00	12,500.00	12,750.00	0.00	12,944.33	-3.18%
40006 Live Chicken		KG	16,633.40	0.00	16,250.00	16,500.00	17,083.50	0.00	19,000.00	-12.46%
40007 Live Duck(Kab)		KG	12,400.00	0.00	12,416.50	11,500.00	12,833.50	0.00	13,152.81	-5.72%
40008 Live Pig		KG	8,573.20	0.00	8,599.50	8,500.00	8,583.50	0.00	8,837.45	-2.99%
<b>Fish Collecting Center</b>										
Fish										
31010 Live Fish (Chhdor)		KG	16,233.20	0.00	15,833.00	16,000.00	16,750.00	0.00	16,111.33	0.76%
31012 Live Fish (Mud)		KG	13,066.40	0.00	13,249.50	12,833.00	13,000.00	0.00	13,619.14	-4.06%
<b>Ratanakiry</b>										
<b>Banlung Market</b>										
Vegetable										
20001 Beet		KG	2,392.86	2,000.00	2,650.00	2,500.00	2,250.00	2,600.00	2,500.00	-4.29%
20002 Bitter Gourd		KG	2,500.00	0.00	1,400.00	2,750.00	2,800.00	2,800.00	3,000.00	-16.67%
20003 Cabbage		KG	2,428.57	2,500.00	2,500.00	2,500.00	2,250.00	2,500.00	2,750.00	-11.69%
20004 Chinese Kale		KG	7,142.86	5,000.00	8,000.00	8,000.00	6,500.00	8,000.00	8,50.00	-15.97%
20005 Cucumber		KG	2,271.43	1,600.00	2,500.00	2,500.00	2,150.00	2,500.00	2,50.00	-9.14%
20007 Gourd		DZN	15,100.00	0.00	15,000.00	15,000.00	15,500.00	15,000.00	19,50.00	-22.56%
20008 Lettuce		KG	5,942.86	6,000.00	6,000.00	6,000.00	5,800.00	6,000.00	7,000.00	-15.10%
20010 Tomatoes		KG	2,500.00	2,500.00	2,500.00	2,500.00	2,500.00	2,500.00	2,500.00	0.00%
20011 Long Bean		KG	2,571.43	2,500.00	2,500.00	2,500.00	2,750.00	2,500.00	2,500.00	2.86%
20013 Water Convolvulus		KG	2,500.00	0.00	2,500.00	2,500.00	2,500.00	2,500.00	3,000.00	-16.67%
20014 Masta green		KG	3,642.86	3,000.00	3,500.00	3,500.00	4,250.00	3,500.00	4,900.00	-25.66%
20016 Cauliflower		KG	9,000.00	0.00	9,000.00	9,000.00	9,000.00	9,000.00	9,500.00	-5.26%
20022 SoiySum		KG	2,500.00	0.00	2,500.00	2,500.00	2,500.00	2,500.00	3,400.00	-26.47%
<b>Slaughter House</b>										
Meat										
40006 Live Chicken		KG	20,033.33	20,000.00	20,000.00	20,200.00	20,000.00	20,000.00	20,000.00	0.17%
40007 Live Duck(Kab)		KG	16,000.00	16,000.00	16,000.00	17,000.00	15,000.00	16,000.00	16,000.00	0.00%
40008 Live Pig		KG	9,766.67	9,400.00	10,000.00	10,000.00	9,800.00	9,550.00	9,550.00	2.27%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Fish Collecting Center</b>										
Fish										
31013 Micronema (No.1)	KG	22,000.00	0.00	22,000.00	22,000.00	22,000.00	22,000.00	22,000.00	27,074.11	-18.74%
31020 khaiik Fish	KG	10,000.00	0.00	10,000.00	10,000.00	10,000.00	10,000.00	10,000.00	17,266.70	-42.09%
31021 Krabei Fish	KG	15,000.00	0.00	15,000.00	15,000.00	15,000.00	15,000.00	15,000.00	15,566.60	-3.64%
32001 Dry Fish (Chhdor)	KG	39,920.00	0.00	40,000.00	40,000.00	39,600.00	40,000.00	33,300.00	33,300.00	19.88%
32008 Dried Fish (Mud)	KG	36,000.00	0.00	36,000.00	36,000.00	36,000.00	36,000.00	36,000.00	35,500.00	1.41%
<b>Siem Reap</b>										
Fertilizer Shop at Leu Market (SRP)										
Fertilizer/Pesticide										
51001 15.15.15 (Thai)	SAK	133,000.00	133,000.00	0.00	0.00	133,000.00	0.00	135,333.33	135,333.33	-1.72%
51002 16.20.0(Thai)	SAK	121,000.00	121,000.00	0.00	0.00	121,000.00	0.00	123,333.33	123,333.33	-1.89%
51003 18.46.0(USA)	SAK	93,000.00	93,000.00	0.00	0.00	93,000.00	0.00	106,000.00	106,000.00	-12.26%
Rice Mill Heu Sen (Siem Reap)										
Cereals										
11002 Paddy (Mix)	KG	850.00	850.00	0.00	0.00	850.00	0.00	873.33	873.33	-2.67%
11011 Paddy (Somaly)	KG	1,200.00	1,200.00	0.00	0.00	1,200.00	0.00	1,266.67	1,266.67	-5.26%
11013 Paddy (Phkar Romdoul)	KG	1,300.00	1,300.00	0.00	0.00	1,300.00	0.00	1,333.33	1,333.33	-2.50%
11014 Paddy(Sen pidor)	KG	1,000.00	1,000.00	0.00	0.00	1,000.00	0.00	966.67	966.67	3.45%
11015 Paddy(Phkar Mlis)	KG	1,300.00	1,300.00	0.00	0.00	1,300.00	0.00	1,300.00	1,300.00	0.00%
12002 Rice (Mix)	KG	1,355.00	1,380.00	0.00	0.00	1,330.00	0.00	1,386.67	1,386.67	-2.28%
12017 Rice(Phka Romdoul)	KG	2,100.00	2,100.00	0.00	0.00	2,100.00	0.00	2,200.00	2,200.00	-4.55%
12018 Rice(Sen pidor)	KG	1,600.00	1,600.00	0.00	0.00	1,600.00	0.00	1,600.00	1,600.00	0.00%
12019 Rice(Phka Mlis)	KG	2,100.00	2,100.00	0.00	0.00	2,100.00	0.00	2,100.00	2,100.00	0.00%
Phsar Leu Market (SRP)										
Vegetable										
20001 Beet	KG	2,037.50	3,150.00	2,200.00	1,600.00	1,350.00	1,900.00	2,975.00	2,975.00	-31.51%
20003 Cabbage	KG	2,112.50	2,250.00	2,200.00	2,100.00	2,000.00	2,000.00	2,550.00	2,550.00	-17.16%
20004 Chinese Kale	KG	5,100.00	6,750.00	5,800.00	4,650.00	4,250.00	3,700.00	8,600.00	8,600.00	-40.70%
20005 Cucumber	KG	1,787.50	2,000.00	1,200.00	1,350.00	2,250.00	1,900.00	2,387.50	2,387.50	-25.13%
20010 Tomatoes	KG	2,750.00	2,900.00	2,700.00	2,650.00	2,700.00	2,800.00	2,962.50	2,962.50	-7.17%
20011 Long Bean	KG	3,862.50	4,000.00	3,600.00	3,000.00	3,650.00	6,000.00	3,437.50	3,437.50	12.36%
20013 Water Convolvulus	KG	2,100.00	1,400.00	2,000.00	1,750.00	2,750.00	3,000.00	1,587.50	1,587.50	32.28%
20014 Masta green	KG	2,087.50	2,150.00	2,000.00	2,100.00	1,900.00	2,400.00	3,575.00	3,575.00	-41.61%
20016 Cauliflower	KG	4,500.00	6,500.00	5,000.00	4,150.00	3,050.00	3,600.00	8,325.00	8,325.00	-45.95%
20022 SoiySum	KG	1,714.29	2,050.00	1,400.00	1,450.00	1,800.00	1,800.00	3,062.50	3,062.50	-44.02%
Meat										
40006 Live Chicken	KG	17,062.50	17,250.00	17,000.00	17,000.00	17,000.00	17,000.00	16,187.50	16,187.50	5.41%
40007 Live Duck(Kab)	KG	10,375.00	10,500.00	10,000.00	10,500.00	10,000.00	11,000.00	10,571.43	10,571.43	-1.86%
Wat Por Market (SRP)										
Fish										
32001 Dry Fish (Chhdor)	KG	35,500.00	36,000.00	0.00	0.00	35,000.00	0.00	35,666.67	35,666.67	-0.47%
32002 Dry Fish (Deap)	KG	33,000.00	33,000.00	0.00	0.00	33,000.00	0.00	34,333.33	34,333.33	-3.88%
Chong Khneas Harbour (SRP)										
Fish										
31003 Eel (No.1)	KG	15,000.00	15,000.00	15,000.00	15,000.00	15,000.00	0.00	15,000.00	15,000.00	0.00%
31004 Featherback (No.1)	KG	12,000.00	10,000.00	14,000.00	12,000.00	0.00	0.00	11,800.00	11,800.00	1.69%
31008 Great White Sheafish(No.1)	KG	18,000.00	14,000.00	18,000.00	20,000.00	20,000.00	0.00	17,400.00	17,400.00	3.45%
31010 Live Fish (Chhdor)	KG	14,500.00	12,000.00	14,000.00	16,000.00	16,000.00	0.00	13,900.00	13,900.00	4.32%
31011 Live Fish (Deap)	KG	10,666.67	9,000.00	13,000.00	10,000.00	0.00	0.00	12,200.00	12,200.00	-12.57%
31012 Live Fish (Mud)	KG	8,666.67	0.00	9,000.00	7,000.00	10,000.00	0.00	9,125.00	9,125.00	-5.02%
31013 Micronema (No.1)	KG	29,750.00	30,000.00	33,000.00	28,000.00	28,000.00	0.00	31,800.00	31,800.00	-6.45%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
31014 Snake Skin Fish (No.1)		KG	5,000.00	0.00	0.00	5,000.00	5,000.00	0.00	6,000.00	-16.67%
32003 Small Scale Croker (No.1)		KG	26,000.00	0.00	0.00	26,000.00	26,000.00	0.00	28,666.67	-9.30%
<b><u>Stung Treng</u></b>										
Slaughter House										
Meat										
40006 Live Chicken		KG	20,000.00	20,000.00	20,000.00	0.00	0.00	0.00	19,000.00	5.26%
40008 Live Pig		KG	9,000.00	9,000.00	9,000.00	0.00	0.00	0.00	8,837.45	1.84%
Stung Treng market										
Vegetable										
20001 Beet		KG	4,933.33	4,900.00	5,000.00	0.00	0.00	0.00	3,908.38	26.22%
20002 Bitter Gourd		KG	3,966.67	3,950.00	4,000.00	0.00	0.00	0.00	2,754.25	44.02%
20003 Cabbage		KG	2,800.00	2,800.00	2,800.00	0.00	0.00	0.00	2,800.00	0.00%
20004 Chinese Kale		KG	8,000.00	8,000.00	8,000.00	0.00	0.00	0.00	6,954.13	15.04%
20005 Cucumber		KG	2,500.00	2,500.00	2,500.00	0.00	0.00	0.00	1,812.38	37.94%
20007 Gourd		DZN	12,000.00	12,000.00	12,000.00	0.00	0.00	0.00	12,458.38	-3.68%
20008 Lettuce		KG	5,000.00	5,000.00	5,000.00	0.00	0.00	0.00	4,125.00	21.21%
20010 Tomatoes		KG	3,500.00	3,500.00	3,500.00	0.00	0.00	0.00	3,162.50	10.67%
20011 Long Bean		KG	2,500.00	2,500.00	2,500.00	0.00	0.00	0.00	2,283.25	9.49%
20013 Water Convolvulus		KG	2,500.00	2,500.00	2,500.00	0.00	0.00	0.00	2,433.38	2.74%
20014 Masta green		KG	3,500.00	3,500.00	3,500.00	0.00	0.00	0.00	3,000.00	16.67%
20016 Cauliflower		KG	9,000.00	9,000.00	9,000.00	0.00	0.00	0.00	8,200.00	9.76%
20022 SoiySum		KG	3,533.33	3,550.00	3,500.00	0.00	0.00	0.00	3,000.00	17.78%
Fruit										
60001 Banana		HND	1,833.33	1,750.00	2,000.00	0.00	0.00	0.00	1,562.50	17.33%
<b>Fertilizer Shop</b>										
Fertilizer/Pesticide										
51001 15.15.15 (Thai)		SAK	140,000.00	140,000.00	0.00	0.00	0.00	0.00	128,250.33	9.16%
51003 18.46.0(USA)		SAK	145,000.00	145,000.00	0.00	0.00	0.00	0.00	127,742.89	13.51%
51006 Urea		SAK	110,000.00	110,000.00	0.00	0.00	0.00	0.00	109,238.00	0.70%
<b>Fish Collecting Center</b>										
Fish										
31013 Micronema (No.1)		KG	35,000.00	32,500.00	40,000.00	0.00	0.00	0.00	27,074.11	29.27%
31019 Pavar Fish		KG	41,666.67	37,500.00	50,000.00	0.00	0.00	0.00	30,000.00	38.89%
31020 khhaik Fish		KG	16,000.00	15,500.00	17,000.00	0.00	0.00	0.00	17,266.70	-7.34%
31021 Krabei Fish		KG	17,666.67	17,500.00	18,000.00	0.00	0.00	0.00	15,566.60	13.49%
32001 Dry Fish (Chhdor)		KG	30,000.00	30,000.00	30,000.00	0.00	0.00	0.00	33,300.00	-9.91%
<b>Stung Trang Cereal Collecting Shop</b>										
Cereals										
14008 Soybean		KG	2,500.00	2,500.00	0.00	0.00	0.00	0.00	2,433.33	2.74%
Vegetable										
20017 Cassava (Fresh)		KG	300.00	300.00	0.00	0.00	0.00	0.00	265.00	13.21%
20021 Cassava(Dry)		KG	900.00	900.00	0.00	0.00	0.00	0.00	950.00	-5.26%
<b>Steng Treng Rice mill</b>										
Cereals										
11002 Paddy (Mix)		KG	900.00	900.00	0.00	0.00	0.00	0.00	1,000.00	-10.00%
11013 Paddy (Phkar Romdoul)		KG	1,100.00	1,100.00	0.00	0.00	0.00	0.00	1,100.00	0.00%
11014 Paddy(Sen pidor)		KG	1,100.00	1,100.00	0.00	0.00	0.00	0.00	1,100.00	0.00%
11015 Paddy(Phkar Mlis)		KG	1,200.00	1,200.00	0.00	0.00	0.00	0.00	1,150.00	4.35%
12002 Rice (Mix)		KG	1,600.00	1,600.00	0.00	0.00	0.00	0.00	1,612.50	-0.78%
12017 Rice(Phka Romdoul)		KG	2,500.00	2,500.00	0.00	0.00	0.00	0.00	2,500.00	0.00%
12018 Rice(Sen pidor)		KG	2,600.00	2,600.00	0.00	0.00	0.00	0.00	2,625.00	-0.95%
12019 Rice(Phka Mlis)		KG	2,700.00	2,700.00	0.00	0.00	0.00	0.00	2,725.00	-0.92%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
<b>Svay Rieng</b>										
Slaughter House(Svay Rieng)										
Meat										
40005 Carcass		KG	14,500.00	15,000.00	14,000.00	0.00	0.00	0.00	15,000.00	-3.33%
40008 Live Pig		KG	8,000.00	8,000.00	8,000.00	0.00	0.00	0.00	8,000.00	0.00%
Veal Yon market(Svay Rieng)										
Cereals										
14003 Ground Nut		KG	8,000.00	8,000.00	8,000.00	0.00	0.00	0.00	8,066.67	-0.83%
14005 Mung Bean		KG	7,800.00	7,800.00	7,800.00	0.00	0.00	0.00	7,800.00	0.00%
Vegetable										
20001 Beet		KG	2,250.00	2,000.00	2,500.00	0.00	0.00	0.00	2,000.00	12.50%
20003 Cabbage		KG	1,900.00	1,800.00	2,000.00	0.00	0.00	0.00	1,800.00	5.56%
20004 Chinese Kale		KG	5,250.00	5,000.00	5,500.00	0.00	0.00	0.00	5,000.00	5.00%
20005 Cucumber		KG	1,450.00	1,500.00	1,400.00	0.00	0.00	0.00	1,500.00	-3.33%
20008 Lettuce		KG	2,750.00	3,500.00	2,000.00	0.00	0.00	0.00	3,500.00	-21.43%
20010 Tomatoes		KG	1,850.00	2,000.00	1,700.00	0.00	0.00	0.00	2,000.00	-7.50%
20011 Long Bean		KG	2,100.00	2,400.00	1,800.00	0.00	0.00	0.00	2,500.00	-16.00%
20013 Water Convolvulus		KG	2,000.00	2,000.00	2,000.00	0.00	0.00	0.00	2,000.00	0.00%
20014 Masta green		KG	1,500.00	1,500.00	1,500.00	0.00	0.00	0.00	1,500.00	0.00%
20016 Cauliflower		KG	5,250.00	5,500.00	5,000.00	0.00	0.00	0.00	5,500.00	-4.55%
20017 Cassava (Fresh)		KG	285.00	320.00	250.00	0.00	0.00	0.00	350.00	-18.57%
20021 Cassava(Dry)		KG	831.50	833.00	830.00	0.00	0.00	0.00	816.67	1.82%
20022 SoiySum		KG	1,750.00	1,500.00	2,000.00	0.00	0.00	0.00	1,500.00	16.67%
Fish										
31003 Eel (No.1)		KG	10,500.00	10,000.00	11,000.00	0.00	0.00	0.00	10,000.00	5.00%
31012 Live Fish (Mud)		KG	11,000.00	11,000.00	11,000.00	0.00	0.00	0.00	11,000.00	0.00%
31017 Cath Fish		KG	8,500.00	7,500.00	9,500.00	0.00	0.00	0.00	7,500.00	13.33%
Meat										
40006 Live Chicken		KG	15,500.00	16,000.00	15,000.00	0.00	0.00	0.00	16,166.67	-4.12%
40007 Live Duck(Kab)		KG	9,500.00	9,500.00	9,500.00	0.00	0.00	0.00	9,533.33	-0.35%
Fruit										
60001 Banana		HND	1,600.00	1,700.00	1,500.00	0.00	0.00	0.00	1,700.00	-5.88%
<b>Takeo</b>										
Slaughter house (Takeo)										
Meat										
40005 Carcass		KG	12,400.00	0.00	12,000.00	12,000.00	13,000.00	0.00	12,000.00	3.33%
40008 Live Pig		KG	9,113.20	0.00	8,900.00	8,916.50	9,416.50	0.00	8,788.83	3.69%
Rice Mill Donkeo (Takeo)										
11002 Paddy (Mix)		KG	985.00	1,100.00	1,000.00	920.00	920.00	0.00	1,062.50	-7.29%
11004 Paddy (IR)		KG	900.00	900.00	900.00	900.00	900.00	0.00	900.00	0.00%
12002 Rice (Mix)		KG	1,622.50	1,700.00	1,650.00	1,570.00	1,570.00	0.00	1,687.50	-3.85%
12007 Rice (IR)		KG	1,500.00	1,500.00	1,500.00	1,500.00	1,500.00	0.00	1,500.00	0.00%
Donkeo Market (Takeo)										
Vegetable										
20001 Beet		KG	1,680.40	1,670.00	1,722.33	1,689.00	1,633.33	0.00	1,669.64	0.64%
20002 Bitter Gourd		KG	1,825.67	0.00	1,832.33	1,866.67	1,778.00	0.00	1,790.73	1.95%
20003 Cabbage		KG	2,163.00	2,100.00	2,132.33	2,122.00	2,255.67	0.00	2,057.55	5.13%
20004 Chinese Kale		KG	4,049.50	4,130.00	4,222.00	4,011.00	3,888.67	0.00	4,263.55	-5.02%
20005 Cucumber		KG	1,823.20	1,700.00	1,877.67	1,811.00	1,822.00	0.00	1,621.18	12.46%
20007 Gourd		DZN	16,511.22	0.00	16,655.67	16,744.67	16,133.33	0.00	14,590.82	13.16%
20008 Lettuce		KG	4,085.00	0.00	4,488.67	3,922.00	3,844.33	0.00	4,387.82	-6.90%
20010 Tomatoes		KG	2,176.40	2,000.00	2,199.00	2,211.00	2,178.00	0.00	2,205.91	-1.34%

## Wholesale Price

Region/Market	Commodity	Unit	Average	13-12-07	13-12-14	13-12-21	13-12-28	14-01-04	Prev_Mth	Diff
20011 Long Bean		KG	1,904.13	0.00	1,966.67	1,900.00	1,844.33	0.00	1,990.82	-4.35%
20014 Masta green		KG	2,111.11	0.00	2,266.67	2,222.33	1,844.33	0.00	2,200.10	-4.04%
20015 Petsai		KG	2,922.22	0.00	3,277.67	3,233.33	2,255.67	0.00	3,078.73	-5.08%
20016 Cauliflower		KG	7,179.25	0.00	7,733.33	7,078.00	6,500.00	0.00	8,478.82	-15.33%
20022 SoiySum		KG	2,031.11	0.00	2,143.33	2,089.00	1,861.00	0.00	2,027.18	0.19%
<b>Collecting Shop at Donkeo Harbour (Takeo)</b>										
Fruit										
60003 Orange		DZN	12,666.67	12,600.00	12,750.00	12,700.00	12,600.00	0.00	12,504.71	1.30%
60004 Pineapple		DZN	21,083.33	21,500.00	21,850.00	21,600.00	19,850.00	0.00	21,128.57	-0.21%
<b>Collecting Shop Donkeo (Takeo)</b>										
Meat										
40006 Live Chicken		KG	19,409.00	18,830.00	19,300.00	19,600.00	19,616.50	0.00	18,923.86	2.56%
40007 Live Duck(Kab)		KG	10,924.00	10,000.00	11,983.50	10,583.50	10,667.00	0.00	9,942.86	9.87%
<b>Fertilizer Shop Donkeo(Takeo)</b>										
Fertilizer/Pesticide										
51001 15.15.15 (Thai)		SAK	140,000.00	140,000.00	140,000.00	140,000.00	140,000.00	0.00	140,000.00	0.00%
51005 D.A.P(USA)		SAK	115,000.00	0.00	115,000.00	115,000.00	115,000.00	0.00	115,000.00	0.00%
51006 Urea		SAK	115,000.00	0.00	115,000.00	115,000.00	115,000.00	0.00	115,000.00	0.00%

ឧបសម្ព័ន្ធិលីលេះ

ឥឡូចប្បុរាបជិតដែលការិកអ្នកទឹកជាមួយព្រមទាំងវិនិច្ឆ័យ ហាងតិខេត្តក្រោម

ជនទំនើសទីក្រុង ឆ្នាំ២០១៣

ଓଡ଼ିଆ

តម្រូវការបង្កើតរឹងចំណេះដីជាប្រព័ន្ធផ្លូវការនៃប្រទេសកម្ពុជាដែលបានរៀបចំឡើង

## **Monthly national average prices (Riel/standard unit)**

#### **Wholesale Price**

Commodity	Standard	2013-01	2013-02	2013-03	2013-04	2013-05	2013-06
<b>Cereals</b>							
11001	Paddy (Kang Soy)	KG	1,292.00	1,400.00	1,457.50	1,490.00	1,500.00
11002	Paddy (Mix)	KG	904.02	908.96	915.77	911.72	971.79
11003	Paddy (Banla Phdao)	KG	864.00	935.00	992.50	1,070.00	1,110.00
11004	Paddy (IR)	KG	850.14	850.89	877.43	885.71	927.56
11005	Paddy (Phka Kanhey)	KG	1,205.56	1,284.56	1,248.25	1,280.29	1,340.64
11006	Paddy (Kngok Pong)	KG	1,100.00	1,100.00	1,100.00	1,100.00	1,100.00
11007	Paddy (Kra Horm)	KG	1,500.00				1,500.00
11008	Paddy (Neang Khon)	KG		962.00	988.50	990.00	1,012.00
11009	Paddy (Neang Minh)	KG	1,065.00	1,049.57	1,051.75	1,071.50	1,073.62
11010	Paddy (Srov Sar)	KG	956.00	1,000.00	1,000.00	1,000.00	1,077.50
11011	Paddy (Somaly)	KG		1,462.50	1,380.75	1,386.00	1,417.50
11012	Paddy(Kra Sintead)	KG			950.00		950.00
11013	Paddy (Phkar Romdoul)	KG	1,264.43	1,285.91	1,333.96	1,261.43	1,353.16
11014	Paddy(Sen pidor)	KG	1,006.60	978.57	955.56	1,000.00	1,070.00
11015	Paddy(Phkar Mlis)	KG	1,206.15	1,203.81	1,293.53	1,244.77	1,347.00
11017	Paddy(Thneth)	KG	1,300.00				1,200.00
12001	Rice (Kang Soy)	KG	2,369.05	2,750.00	2,812.50	2,737.50	2,800.00
12002	Rice (Mix)	KG	1,743.01	1,734.16	1,767.20	1,742.23	1,782.97
12003	Rice (Neang Minh)	KG	2,170.56	2,013.02	2,014.00	2,017.57	2,013.51
12004	Rice (Phka Kanhey)	KG	2,569.92	2,472.37	2,505.98	2,456.97	2,485.16
12005	Rice (Somaly)	KG	3,438.89	2,860.74	2,751.43	2,788.10	2,694.62
12006	Rice (Banla Phdiao)	KG	1,830.00	1,800.00	1,750.00	1,750.00	1,716.67
12007	Rice (IR)	KG	1,775.87	1,742.32	1,860.58	1,838.50	1,817.04
12008	Rice (Kngok Pong)	KG	1,800.00	1,800.00	1,800.00	1,800.00	1,800.00
12009	Rice (Kra Horm)	KG	1,950.00				1,950.00
12010	Rice (Neang Khon)	KG	2,471.43	2,389.04	2,369.82	2,407.44	2,462.00
12011	Rice ( Srov Sar)	KG	2,000.00	1,900.00	1,800.00	1,900.00	1,975.00
12012	Glutinous Rice (White)	KG				4,300.00	
12013	Glutinous Rice (Black)	KG				6,500.00	
12015	Rice(Kon Srov)	KG				2,550.00	
12016	Rice(Kra Sintead)	KG			1,700.00		1,700.00
12017	Rice(Phka Romdoul)	KG	2,457.28	2,536.03	2,637.78	2,603.65	2,724.67
12018	Rice(Sen pidor)	KG	2,775.00	2,885.71	3,000.00	2,606.80	2,368.18
12019	Rice(Phka Mlis)	KG	2,614.73	2,630.58	2,702.17	2,697.39	2,736.98
12020	Rice(Sambok Angkrang)	KG	2,100.00				2,707.06
12022	Rice(Thneth)	KG	3,200.00			3,200.00	
12023	Rice(Phka Sla)	KG	1,900.00			1,900.00	
13001	Rice 4-5%(USA-California)	TON	603.00	616.25	635.00	634.00	630.00
13003	Rice 15% (USA-California)	TON	582.00	595.00	610.00	609.00	605.00

## Wholesale Price

Commodity		Standard	2013-01	2013-02	2013-03	2013-04	2013-05	2013-06
13004	Rice 4-5% (Uruguay)	TON	610.00	610.00	617.50	625.00	625.00	627.50
13007	Rice 4-5% (Argentina)	TON	610.00	610.00	617.50	625.00	625.00	627.50
13010	Rice 100% (Thai)	TON			545.00	545.00	540.00	507.50
13011	Rice 5% (Thai)	TON	560.00	558.75	545.00	545.00		
13014	Rice 25% (Thai)	TON	537.00	538.75	530.00	530.00	515.00	482.50
13016	Rice 5% (Viet Nam)	TON	403.00	405.00	395.00	386.00	380.00	378.75
13019	Rice 25% (Viet Nam)	TON	371.00	367.50	407.50	376.00	360.00	381.25
13020	Rice 5% (India)	TON	431.00	445.00	445.00	442.50	448.75	445.00
13023	Rice 25% (India)	TON	385.00	392.50	410.00	397.00	397.50	423.75
13024	Rice 5% (Pakistan)	TON	417.00	430.00	432.50	427.50	433.75	460.00
13027	Rice 25% (Pakistan)	TON	361.00	370.00	377.50	371.00	380.00	425.00
14001	Black Pepper No. 1	KG	33,500.00	30,000.00	29,500.00	23,866.67	22,733.33	33,500.00
14002	Cashew Nut	KG	4,888.89	10,321.43	4,244.00	4,037.50	3,918.75	3,888.89
14003	Ground Nut	KG	7,241.33	7,823.17	7,628.15	7,382.14	7,626.49	7,668.75
14004	Lotus Nut	KG	4,030.77	4,200.00	4,041.67	4,428.57	5,148.72	4,284.85
14005	Mung Bean	KG	4,788.71	4,569.23	4,612.90	4,481.67	4,661.67	5,022.83
14006	Sesame (White)	KG	6,502.90	6,825.00	7,187.50	6,905.88	6,976.86	6,778.21
14007	Sesame (Black)	KG		8,750.00		8,500.00		
14008	Soybean	KG	3,086.67	3,136.76	3,478.00	3,352.78	3,510.65	3,641.38
14009	Maize (White)	KG		3,000.00	4,000.00			
14010	Maize (Yellow)	KG	1,255.94	1,248.82	1,342.27	1,331.54	1,345.49	1,303.92
14011	Cowpea	KG		8,500.00		8,500.00		
14012	Bran	KG	781.80	700.00		900.00		
14013	Cashew nut processing	KG	42,000.00	43,266.67	43,000.00	43,000.00	43,738.09	44,000.00
14014	Maize(Cob)	KG	628.00	662.92			616.67	
<u>Vegetable</u>								
20001	Beet	KG	1,798.70	2,017.79	1,825.19	1,942.10	2,288.08	2,064.17
20002	Bitter Gourd	KG	1,783.87	2,032.78	2,061.87	2,130.38	2,317.83	2,274.21
20003	Cabbage	KG	2,171.03	2,130.32	1,958.78	1,985.21	2,187.47	2,174.80
20004	Chinese Kale	KG	3,648.38	3,508.87	3,224.17	3,795.71	4,941.97	5,351.60
20005	Cucumber	KG	1,867.41	1,827.59	1,495.60	1,631.58	1,800.12	1,625.28
20006	Dried Chilli	KG	3,000.00	10,000.00	10,309.09	10,000.00	10,000.00	8,300.00
20007	Gourd	DZN	11,803.60	11,827.69	13,569.57	13,830.37	12,827.04	12,205.00
20008	Lettuce	KG	3,821.66	3,207.38	3,604.79	5,518.80	6,869.10	4,317.63
20009	Sweet Potatoe	KG	1,118.42	1,343.75	1,408.82	1,448.68	1,184.62	1,185.00
20010	Tomatoes	KG	2,157.42	2,088.74	2,000.01	2,056.95	2,125.92	2,080.83
20011	Long Bean	KG	2,488.22	2,556.44	2,341.26	2,580.21	2,500.44	2,477.14
20012	bean Sprout	KG				3,000.00		
20013	Water Convolvulus	KG	1,995.62	1,736.50	1,730.05	1,773.57	1,970.22	1,792.20
20014	Masta green	KG	1,923.94	2,015.21	2,039.41	2,088.38	2,401.56	2,114.78
20015	Petsai	KG	2,760.75	2,548.30	2,295.63	2,949.67	3,300.61	2,815.24
20016	Cauliflower	KG	5,338.85	4,765.70	4,692.94	5,238.84	5,992.28	6,268.61
20017	Cassava (Fresh)	KG	275.33	249.26	322.44	332.07	262.26	229.19
20018	Potato	KG	3,430.00	3,490.00	3,850.00	4,410.00	4,600.00	4,366.67
20019	Taro	KG	2,800.00	3,100.00	4,125.00	4,930.00		
20020	Carrot	KG	2,831.48	2,942.31	3,084.21	3,587.50	2,892.16	3,336.11
20021	Cassava(Dry)	KG	743.29	736.19	725.00	756.46	729.15	710.00
20022	SoyiSum	KG	2,107.72	2,074.11	2,073.77	2,151.08	2,470.58	2,053.27
20023	Pumpkin	KG		2,500.00	2,050.00	2,166.67		
20024	Chilli (fresh)	KG	8,000.00	4,800.00	4,538.46	4,312.50	4,666.67	5,100.00
20025	Egg plant	KG	2,104.76	2,100.00	2,212.50	2,115.38	2,183.33	2,436.36

## Wholesale Price

Commodity	Standard	2013-01	2013-02	2013-03	2013-04	2013-05	2013-06
<b><u>Vegetable</u></b>							
20026 pok Joy	KG	2,272.23	2,174.71	2,094.68	2,583.67	3,112.96	2,491.06
20027 Thai Sim	KG	2,766.67	3,000.00	2,650.00	3,000.00	3,583.33	2,833.33
20028 Onion Leave	KG	7,984.85	6,257.14	5,514.71	5,672.41	7,991.67	8,215.91
20029 Green Pepper	KG	4,721.88	4,429.17	4,247.83	4,408.33	4,459.77	4,587.96
<b><u>Fish</u></b>							
31001 Bronze Featherback(No.2)	KG	10,467.50	8,875.00	8,750.00	10,000.00	11,000.00	12,500.00
31002 Butter Catfish (No.1)	KG	7,500.00	8,875.00	11,000.00	12,166.67	13,000.00	14,000.00
31003 Eel (No.1)	KG	16,454.55	16,571.43	14,916.67	15,000.00	14,384.62	14,727.27
31004 Featherback (No.1)	KG	7,350.00	7,357.14	7,750.00	9,111.11	9,166.67	9,428.57
31005 Frozen Fish (Chhdor)	KG	11,833.33	11,677.78	14,000.00	12,416.67	12,500.00	12,740.00
31006 Frozen Fish (Deap)	KG	10,933.33	10,800.00	11,550.00	11,800.00	11,800.00	11,960.00
31008 Great White Shealfish(No.1)	KG	11,500.00	17,500.00	12,000.00	14,000.00	16,333.33	18,000.00
31009 Kamong Fish	KG	3,519.23	3,055.56	2,800.00	4,500.00	3,550.00	2,500.00
31010 Live Fish (Chhdor)	KG	12,521.74	11,900.00	12,169.23	13,717.50	13,900.00	14,250.00
31011 Live Fish (Deap)	KG	11,136.36	10,682.35	10,861.54	11,921.05	12,142.86	12,925.00
31012 Live Fish (Mud)	KG	12,728.23	12,810.31	11,833.33	11,987.18	11,993.53	12,375.68
31013 Micronema (No.1)	KG	32,841.30	35,090.91	28,250.00	32,692.31	32,111.11	32,600.00
31014 Snake Skin Fish (No.1)	KG	5,416.67	5,166.67	5,500.00	5,666.67	8,333.33	6,000.00
31015 Tire traek Eel (No.1)	KG	15,000.00	15,000.00	15,000.00	15,000.00	15,000.00	16,500.00
31017 Cath Fish	KG	12,222.11	13,383.31	10,540.33	10,845.45	10,122.24	11,264.29
31018 Paciyl Fish	KG	144,222.33	137,500.00		46,250.00	35,000.00	35,000.00
31019 Pavar Fish	KG	23,523.86	29,500.00		22,933.40	16,791.67	20,000.00
31020 khhaik Fish	KG	15,857.14	62,000.00		13,666.67	14,611.11	15,866.60
31021 Krabei Fish	KG	17,714.29	20,000.00		15,833.33	14,833.33	17,000.00
31022 Pra Fish	KG	5,288.89	5,183.50	5,166.83	5,500.00	5,200.00	
32001 Dry Fish (Chhdor)	KG	31,990.94	34,340.00	34,917.65	35,807.84	35,722.22	36,329.41
32002 Dry Fish (Deap)	KG	26,411.11	27,060.61	27,333.33	30,708.33	30,291.67	30,208.33
32002 Dry Fish (Deap)	PCS		36,000.00				
32003 Small Scale Croker (No.1)	KG	24,643.75	21,958.33	22,464.29	20,984.62	22,283.33	23,227.27
32004 Smoked Fish (Kes)	KG	148,272.73	169,833.34	170,000.00	178,777.78	180,000.00	180,000.00
32007 Smoked Fish (Real)	PCS	27,423.08	23,435.90	18,363.64	18,722.22	15,733.33	18,200.00
32008 Dried Fish (Mud)	KG	28,219.23	30,000.00		29,333.33	44,314.81	30,000.00
33001 Crab (Ses)	KG	28,666.67	23,250.00	24,875.00	29,875.00	27,133.33	22,000.00
33002 Prawn (No.1)	KG	36,058.82	37,321.43	34,730.77	37,916.67	34,736.11	32,937.50
33003 Prawn (No.2)	KG	25,882.35	29,035.71	28,423.08	25,833.33	25,458.33	24,875.00
33004 prawn (No.3)	KG	17,529.41	21,714.29	22,307.69	18,583.33	20,166.67	20,500.00
33005 smoked Fish (chror vamol)	PCS	20,000.00	18,222.22	17,833.33	17,111.11	17,000.00	17,000.00
33006 Crab (Tmor)	KG	42,125.00	44,125.00	42,555.56	40,000.00	43,000.00	45,166.67
<b><u>Meat</u></b>							
40001 Pork Meat	KG	20,000.00	16,700.00		17,000.00		18,000.00
40002 Beef Meat	KG	28,000.00	30,000.00		38,000.00		30,000.00
40003 Chicken Meat	KG	22,222.22	19,777.78	13,142.86	15,625.00	11,125.00	12,285.71
40004 Duck Meat	KG	19,000.00	17,077.78	11,714.29	13,250.00	9,125.00	9,000.00
40005 Carcass	KG	12,269.44	12,374.19	12,288.89	12,837.93	12,266.67	12,691.30
40006 Live Chicken	KG	16,236.62	16,269.87	15,934.91	16,902.68	17,297.37	16,219.20
40007 Live Duck(Kab)	KG	9,140.77	9,757.78	9,465.22	10,291.50	10,417.63	9,660.17

## Wholesale Price

Commodity	Standard	2013-01	2013-02	2013-03	2013-04	2013-05	2013-06	
		2013-01	2013-02	2013-03	2013-04	2013-05	2013-06	
<b><u>Meat</u></b>								
40008	Live Pig	KG	7,805.43	8,371.30	8,188.60	8,371.05	8,386.76	8,480.73
40009	Hen Eggs (Local)	E		500.00	516.67	587.50		600.00
40010	Duck Eggs	E	500.00	566.67	550.00	550.00		600.00
40013	Bacon	KG	15,666.67	13,500.00		15,000.00	15,000.00	17,333.33
40014	Pork with fat	KG	15,000.00	13,800.00		17,000.00		17,000.00
51001	15.15.15 (Thai)	SAK	133,745.10	131,825.00	130,802.74	135,925.22	135,668.92	137,397.06
51002	16.20.0(Thai)	SAK	113,606.82	115,200.00	114,940.43	115,693.94	118,332.50	117,673.81
51003	18.46.0(USA)	SAK	132,175.68	134,784.09	133,086.36	139,381.82	133,363.51	135,143.24
51004	46.00.00(Thai)	SAK	115,173.91	118,466.67	114,809.38	115,561.90	112,848.08	116,708.70
51005	D.A.P(USA)	SAK	144,000.00	141,714.29	140,000.00	146,000.00	135,571.43	142,500.00
51006	Urea	SAK	119,517.86	122,318.18	120,263.16	120,538.46	123,444.44	121,413.04
<b><u>Fruit</u></b>								
60001	Banana	HND	1,735.11	1,836.61	1,919.61	1,880.91	1,801.69	1,888.68
60002	Durian	KG	16,000.00			22,000.00		9,500.00
60003	Orange	DNZ	8,750.00	10,116.67	9,942.86	10,008.33	11,700.00	11,966.67
60004	Pineapple	DNZ	14,035.29	14,263.16	14,772.41	14,687.18	15,402.78	14,870.00
60005	Water Melon	DNZ	28,630.00	31,360.00	36,685.71	37,450.00	37,691.67	27,666.67
<b><u>Other Crops</u></b>								
70001	Sugar Cane	BUN	14,660.87	14,904.76	15,185.00	17,178.95	18,512.50	17,286.67
70002	Sugar Cane (No.2)	BUN	7,876.92	10,192.31	12,121.43	13,140.00	13,272.73	12,640.00
70005	Coffee (Grind)	KG				23,500.00		
70006	Tea	KG				22,000.00		
<b><u>Processed Products</u></b>								
80001	Bean Oil	L				7,900.00		
80002	Pork Fat (Liquid)	L				7,200.00		
80003	Sugar	KG				3,550.00		
80004	Palm Sugar	KG				4,500.00		

รายงาน  
ราคาวัสดุคงคลัง

ឧបសម្ព័ន្ធីៗ

ស៊ិទ្ធិបច្ចេកវិទ្យាសិក្សាត្រូវបានប្រចាំខែកញ្ញា បានត្រូវបាន  
ជួយខ្លួន ឆ្នាំ២០១៣

ឧបតម្លៃនិងឯកសារ

# សំណើរបាយចុះថ្ងៃខែឆ្នាំនៃតម្លៃសាច់សម្រាប់អប់រំ និងសាច់សម្រាប់លក្ខុណ្ឌ ក្នុងពេទ្យ ឆ្នាំ២០១៣

FAO-AgriMarket

## Monthly national average prices (Riel/standard unit)

### Wholesale Price

Commodity		Standard	2013-07	2013-08	2013-09	2013-10	2013-11	2013-12
<b>Cereals</b>								
11001	Paddy (Kang Soy)	KG			1,500.00			
11002	Paddy (Mix)	KG	1,041.34	1,077.82	1,059.63	1,016.93	988.86	915.73
11003	Paddy (Banla Phdao)	KG	1,154.00	1,160.00	1,183.33	1,200.00	1,173.75	1,157.50
11004	Paddy (IR)	KG	885.42	896.15	900.56	893.53	908.85	900.71
11005	Paddy (Phka Kanhey)	KG	1,382.08	1,312.00	1,397.00	1,405.00	1,374.62	1,207.22
11006	Paddy (Kngok Pong)	KG	1,150.00	1,150.00	1,150.00	1,137.50	1,100.00	1,100.00
11008	Paddy (Neang Khon)	KG	917.00	910.00	923.00			884.00
11009	Paddy (Neang Minh)	KG	1,112.96	1,006.00	1,169.60	1,230.00	1,231.00	1,021.00
11010	Paddy (Srov Sar)	KG	1,108.33	1,115.00	1,150.00	1,090.00	1,050.00	1,037.50
11011	Paddy (Somaly)	KG	1,379.89	1,330.00	1,288.50	1,400.00	1,188.00	1,116.13
11012	Paddy(Kra Sintead)	KG	870.00	870.00	870.00	870.00		870.00
11013	Paddy(Phkar Romdoul)	KG	1,518.87	1,564.67	1,510.63	1,532.96	1,347.62	1,269.08
11014	Paddy(Sen pidor)	KG	1,000.00	950.00	900.00	900.00	976.60	1,033.33
11015	Paddy(Phkar Mlis)	KG	1,551.08	1,590.18	1,639.50	1,503.22	1,416.65	1,297.75
11016	Paddy(Neang Am)	KG			1,133.33	1,422.33	1,100.00	1,200.00
11019	Paddy(Kra Chakhab )	KG		1,200.00				
12001	Rice (Kang Soy)	KG			2,000.00		39,333.33	
12002	Rice (Mix)	KG	1,793.08	1,783.27	1,781.01	1,742.33	1,739.86	1,687.08
12003	Rice (Neang Minh)	KG	2,132.19	1,952.50	2,064.82	1,951.37	2,058.71	1,897.17
12004	Rice (Phka Kanhey)	KG	2,611.68	2,409.03	2,603.43	2,556.04	2,589.64	2,496.36
12005	Rice (Somaly)	KG	3,050.00	2,912.50	3,157.14	3,280.00	3,225.00	2,866.67
12006	Rice (Banla Phadao)	KG	1,756.00	1,750.00	1,746.67	1,730.00	1,757.50	1,590.00
12007	Rice (IR)	KG	1,709.27	1,705.45	1,673.36	1,674.54	1,693.17	1,698.54
12008	Rice (Kngok Pong)	KG	2,100.00	2,100.00	2,100.00	2,162.50	2,150.00	2,125.00
12009	Rice (Kra Horm)	KG			2,880.00	1,850.00		1,850.00
12010	Rice (Neang Khon)	KG	2,386.80	2,333.50	2,428.86	2,467.00	2,508.63	2,407.67
12011	Rice ( Srov Sar)	KG	2,000.00	1,800.00	2,000.00	2,000.00	2,000.00	2,000.00
12016	Rice(Kra Sintead)	KG	1,800.00	1,800.00	1,800.00	1,800.00		1,800.00
12017	Rice(Phka Romdoul)	KG	2,869.91	2,821.70	2,863.07	2,754.75	2,741.97	2,682.04
12018	Rice(Sen pidor)	KG	2,325.00	2,381.82	2,820.00	2,543.00	2,240.74	1,933.33
12019	Rice(Phka Mlis)	KG	2,961.87	2,897.29	2,851.64	2,775.97	2,895.83	2,691.04
12021	Rice(Neang Am)	KG			2,666.67	2,644.33	2,550.00	2,500.00
12023	Rice(Phka Sla)	KG		1,900.00		1,900.00		
12024	Rice(Kra Chakhab)	KG		1,900.00				
13001	Rice 4-5%(USA-California)	TON	613.33	605.00	605.00	603.75	595.00	591.67
13003	Rice 15% (USA-California)	TON				580.00	575.00	571.67
13004	Rice 4-5% (Uruguay)	TON	625.00	621.67	620.00	620.00	626.00	630.00

## Wholesale Price

Commodity		Standard	2013-07	2013-08	2013-09	2013-10	2013-11	2013-12
13006	Rice 15% (Uruguay)	TON					575.00	
13007	Rice 4-5% (Argentina)	TON	625.00	621.67	620.00	620.00	626.00	630.00
13010	Rice 100% (Thai)	TON	482.50	450.00	433.33	423.75	417.00	415.00
13014	Rice 25% (Thai)	TON	460.00	425.00	408.33	398.75	387.00	370.00
13015	Rice 100% (Viet Nam)	TON	440.00					
13016	Rice 5% (Viet Nam)	TON	387.50	393.33	365.00	386.25	403.00	416.67
13018	Rice 15% (Viet Nam)	TON			340.00			
13019	Rice 25% (Viet Nam)	TON	355.00	361.67	335.00	360.00	373.00	391.67
13020	Rice 5% (India)	TON	443.00	426.67	416.67	418.75	415.00	416.67
13023	Rice 25% (India)	TON	398.33	381.67	375.00	376.25	376.00	377.50
13024	Rice 5% (Pakistan)	TON	447.50	418.33	398.33	385.00	378.00	385.00
13027	Rice 25% (Pakistan)	TON	392.50	371.67	350.00	340.00	340.00	345.00
13029	Rice broken 5% (Cambodia)	TON					462.50	461.67
13032	Rice broken 25% (Cambodia)	TON					430.00	436.67
14001	Black Pepper No. 1	HND			44,000.00			
14001	Black Pepper No. 1	KG	35,600.00	29,941.00	33,166.67	36,600.00	40,200.00	39,625.00
14002	Cashew Nut	KG	4,227.27	3,911.11	4,000.00	3,854.17	4,000.00	3,680.00
14003	Ground Nut	KG	7,343.39	6,818.76	7,062.67	7,095.82	7,030.89	7,095.07
14004	Lotus Nut	KG	4,638.46	5,172.55	5,606.25	5,980.95	6,316.67	6,312.50
14005	Mung Bean	KG	4,908.46	4,847.55	5,002.98	5,189.85	5,342.97	5,418.90
14006	Sesame (White)	KG	6,749.02	6,808.89	6,704.44	7,256.25	7,983.33	8,424.24
14007	Sesame (Black)	KG		9,500.00	7,800.00			
14008	Soybean	KG	3,665.21	3,837.29	3,828.38	3,764.52	3,266.67	3,307.84
14010	Maize (Yellow)	KG	1,161.98	1,170.44	1,139.70	1,176.83	1,100.97	1,065.33
14012	Bran	KG	748.33		1,000.00			
14013	Cashew nut processing	KG	44,000.00	44,000.00	44,250.00	45,000.00	45,047.62	45,766.67
14014	Maize(Cob)	KG	552.86		443.00	480.00	516.67	
<u>Vegetable</u>								
20001	Beet	KG	2,052.50	2,015.29	2,010.17	2,202.63	2,334.71	2,014.37
20002	Bitter Gourd	KG	2,220.96	2,100.32	2,184.70	2,471.53	2,473.84	2,370.18
20003	Cabbage	KG	2,134.34	2,129.43	2,125.89	2,298.37	2,437.32	2,182.36
20004	Chinese Kale	KG	5,038.63	4,443.69	4,181.56	5,529.55	5,909.27	4,610.44
20005	Cucumber	KG	1,508.54	1,524.35	1,680.34	1,671.32	1,930.27	1,662.92
20006	Dried Chilli	KG	8,244.44	9,785.71	12,250.00			10,250.00
20007	Gourd	DZN	13,244.58	13,870.68	13,795.74	14,395.79	13,270.13	12,836.08
20007	Gourd	KG	2,500.00	1,000.00	2,400.00	11,898.50		
20008	Lettuce	KG	4,261.33	3,614.94	4,015.70	5,110.87	5,341.90	3,981.29
20009	Sweet Potatoe	KG	1,191.67	1,404.76	1,311.11	1,590.00	1,450.00	1,461.11
20010	Tomatoes	KG	2,182.93	2,209.29	2,297.55	2,547.58	2,613.14	2,392.63
20011	Long Bean	KG	2,176.90	2,042.35	2,129.17	2,449.01	2,588.84	2,671.94
20012	bean Sprout	KG	2,800.00					
20013	Water Convolvulus	KG	1,938.18	1,889.04	1,972.72	2,238.79	2,233.98	2,007.43
20014	Masta green	KG	2,285.03	2,260.69	2,194.44	2,565.00	2,668.82	2,169.60
20015	Petsai	KG	2,839.18	2,744.45	3,067.81	3,544.52	3,413.88	2,628.27
20016	Cauliflower	KG	6,590.85	7,019.21	6,838.18	7,828.95	7,682.18	5,748.48
20017	Cassava (Fresh)	KG	376.49	402.00	303.41	331.97	286.18	287.29
20018	Potato	KG	4,531.25	2,800.00	4,000.00			
20019	Taro	KG	4,725.00	4,000.00	3,800.00	4,500.00	4,500.00	3,625.00
20020	Carrot	KG	3,316.03	3,542.42	3,942.74	4,490.43	4,388.89	4,466.67
20021	Cassava(Dry)	KG	695.08	715.67	675.45	748.92	692.83	737.08
20022	SoiySum	KG	2,122.40	2,055.16	2,171.80	2,464.39	2,537.14	1,878.90
20023	Pumpkin	KG			1,000.00	1,071.43	1,400.00	1,800.00

## Wholesale Price

Commodity		Standard	2013-07	2013-08	2013-09	2013-10	2013-11	2013-12
20024	Chilli (fresh)	KG	5,444.44	5,720.00	5,160.00	6,833.33	8,400.00	7,055.56
20025	Egg plant	KG	1,862.35	1,857.23	1,834.17	2,077.42	2,120.96	1,885.71
20026	pok Joy	KG	2,345.10	2,323.04	2,974.14	3,743.93	3,255.88	2,320.55
20027	Thai Sim	KG	3,000.00	2,750.00	3,500.00	4,000.00	3,766.67	2,825.00
20028	Onion Leave	KG	5,743.06	5,762.50	6,852.94	6,950.00	6,384.62	5,378.79
20029	Green Pepper	KG	3,867.24	3,696.43	3,661.29	4,602.00	4,820.00	4,232.14
<u>Fish</u>								
31001	Bronze Featherback(No.2)	KG	12,416.67	11,000.00	9,586.60	13,000.00		10,666.67
31002	Butter Catfish (No.1)	KG	21,363.64	12,000.00	12,000.00	9,000.00		9,000.00
31003	Eel (No.1)	KG	14,400.00	14,727.27	15,230.77	14,416.67	13,125.00	15,000.00
31004	Featherback (No.1)	KG	11,400.00	11,111.11	10,875.00	11,857.14	11,800.00	9,583.33
31005	Frozen Fish (Chhdor)	KG	12,500.00	12,300.00	13,800.00	13,300.00	13,000.00	13,000.00
31006	Frozen Fish (Deap)	KG	12,000.00	12,833.33	12,300.00	12,100.00	12,000.00	12,000.00
31008	Great White Shealfish(No.1)	KG	18,285.71	17,666.67	20,000.00	20,400.00	17,400.00	18,000.00
31009	Kamong Fish	KG	3,744.44	3,604.44	3,456.16	3,750.00	3,423.08	4,888.89
31010	Live Fish (Chhdor)	KG	14,177.92	15,870.23	16,940.00	16,076.92	15,935.22	15,291.63
31011	Live Fish (Deap)	KG	11,931.25	13,877.78	16,147.37	14,500.00	13,733.33	12,100.00
31012	Live Fish (Mud)	KG	13,038.45	12,974.85	13,400.67	11,872.97	12,126.69	11,731.59
31013	Micronema (No.1)	KG	32,677.31	32,309.52	33,823.53	33,444.43	31,392.18	29,312.50
31014	Snake Skin Fish (No.1)	KG	6,000.00	6,000.00	6,000.00	6,000.00	6,000.00	5,000.00
31015	Tire traek Eel (No.1)	KG	15,900.00	15,000.00	15,000.00	15,000.00		14,000.00
31017	Cath Fish	KG	12,447.37	8,285.71	8,300.00	7,700.00	7,500.00	7,833.33
31018	Paciyl Fish	KG		19,333.00			28,000.00	
31019	Pavar Fish	KG	16,208.33	17,000.00		33,333.00	30,000.00	41,666.67
31020	khaik Fish	KG	12,892.86	13,309.50	15,466.60	13,466.74	16,576.95	12,555.56
31021	Krabei Fish	KG	15,785.71	16,400.00	17,666.67	15,736.08	15,180.50	15,888.89
31022	Pra Fish	KG	5,000.00	5,000.00	4,666.67	5,000.00	5,000.00	6,000.00
32001	Dry Fish (Chhdor)	KG	33,960.10	35,439.97	33,668.33	36,527.76	34,666.67	36,015.69
32002	Dry Fish (Deap)	KG	31,948.72	33,181.82	34,850.00	35,450.00	36,200.00	34,351.85
32003	Small Scale Croker (No.1)	KG	25,727.27	24,500.00	25,571.43	26,285.71	28,666.67	20,600.00
32004	Smoked Fish (Kes)	KG	178,013.08	180,000.00	181,000.00	180,000.00	180,000.00	157,916.67
32005	Smoked Fish (Klaing Hai)	KG		71,000.00				
32006	Smoked Fish (Ta oan)	KG	123,853.75		79,000.00			
32007	Smoked Fish (Real)	KG		30,000.00				
32007	Smoked Fish (Real)	PCS	30,722.50	30,111.11	32,000.00	30,083.33	26,000.00	25,125.00
32008	Dried Fish (Mud)	KG	33,911.78	33,185.11	26,611.11	31,095.24	30,166.67	34,333.33
33001	Crab (Ses)	KG	28,116.67	26,918.50	32,666.61	31,392.06	31,470.59	33,023.79
33002	Prawn (No.1)	KG	45,462.96	41,122.82	35,768.03	34,229.19	32,686.29	40,595.21
33003	Prawn (No.2)	KG	32,166.68	30,087.74	26,727.24	24,509.71	24,235.29	27,833.36
33004	prawn (No.3)	KG	21,616.65	22,263.18	19,594.17	18,352.94	18,450.94	18,976.21
33005	smoked Fish (chror vamol)	PCS	17,000.00	19,777.78	20,000.00	22,250.00	25,000.00	17,750.00
33006	Crab (Tmor)	KG	44,866.67	45,600.00	44,966.63	42,785.71	45,666.69	46,518.56
<u>Meat</u>								
40001	Pork Meat	KG	15,241.11	15,000.00	23,800.00			
40002	Beef Meat	KG	26,853.33	30,000.00	30,000.00			
40003	Chicken Meat	KG	17,276.67	22,000.00	18,000.00			
40004	Duck Meat	KG	12,751.25	10,000.00	13,500.00		11,000.00	
40005	Carcass	KG	12,960.22	12,654.19	12,789.08	13,197.83	13,211.39	13,366.31
40005	Carcass	PCS			20,000.00			
40006	Live Chicken	KG	16,016.90	16,449.86	17,034.74	16,979.04	17,620.05	17,519.15
40007	Live Duck(Kab)	KG	10,440.00	10,522.75	10,361.97	10,654.27	10,664.11	11,135.84
40008	Live Pig	KG	8,618.73	8,694.28	8,932.85	9,215.74	8,880.27	8,935.18

## **Wholesale Price**

Commodity		Standard	2013-07	2013-08	2013-09	2013-10	2013-11	2013-12
40009	Hen Eggs (Local)	E				500.00	594.33	
40010	Duck Eggs	E	700.00	550.00	700.00	600.00	450.00	
40013	Bacon	KG	12,425.56	14,200.07	15,333.50	14,833.42	14,888.89	15,000.00
40014	Pork with fat	KG	15,000.00	15,933.40	16,833.50	16,395.92	16,666.67	16,333.00
40015	Hen eggs(CP)	E	600.00	560.00	650.00	590.00	530.00	580.00
<u>Fertilizer/Pesticide</u>								
51001	15.15.15 (Thai)	SAK	141,285.96	141,911.36	135,865.76	135,392.66	132,709.02	134,227.44
51002	16.20.0(Thai)	SAK	119,350.36	120,389.08	119,227.95	117,641.18	114,217.95	111,531.03
51003	18.46.0(USA)	SAK	137,801.41	139,186.19	135,939.29	131,366.67	126,106.00	125,080.65
51004	46.00.00(Thai)	SAK	114,166.13	113,990.00	103,045.50	103,180.00	107,861.11	105,141.67
51005	D.A.P(USA)	SAK	139,249.17	136,000.00	130,520.83	118,770.83	133,014.14	130,100.00
51006	Urea	SAK	119,945.95	115,600.00	112,216.05	112,120.67	110,205.10	109,208.71
<u>Fruit</u>								
60001	Banana	HND	1,836.44	1,854.05	1,878.21	1,819.66	1,801.92	1,780.56
60003	Orange	DZN	9,671.43	10,812.50	12,170.00	12,121.17	12,504.71	12,687.50
60004	Pineapple	DZN	14,577.78	14,484.44	14,583.33	15,119.39	15,590.00	14,441.46
60005	Water Melon	DZN	25,500.00					
<u>Other Crops</u>								
70001	Sugar Cane	BUN	18,273.68	16,411.76	16,384.62	16,300.00	18,400.00	17,181.82
70002	Sugar Cane (No.2)	BUN	10,657.14	9,000.00	8,857.14	8,000.00	8,000.00	8,571.43
70005	Coffee (Grind)	KG	25,000.00					
<u>Exchange rate</u>								
90001	US Dollar (\$/Riel)	\$US			4,115.00			
90002	China Yuan	RKD	157.9625	157.9511	157.9576	157.9536	157.9536	157.9536
90003	India Rupee	RKD	157.9707	157.9706	157.9706	157.9706	157.9706	157.9706
90004	Malaysia Ringgit	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90005	Thailand Baht	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90006	Philippines Peso	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90007	Indonesia Rupiah	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90008	South Korea Won	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90009	Japan Yen	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90010	UK Pound	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90011	Australia Dollar	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90012	New Zealand Dollar	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90013	Canada Dollar	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90014	Switzerland Franc	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90015	Germany Mark	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90016	France Franc	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90017	Italy Lira	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90018	Spain Peseta	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90019	Portugal Escudo	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90020	Greece Drachma	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90021	Ireland Pound	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90022	Norway Krone	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90023	Netherlands Guilder	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90024	Denmark Krone	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90025	Poland Zloty	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90026	Belgium Franc	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90027	Sweden Krona	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90028	Austria Schilling	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90029	Belarus Ruble	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90030	Latvia Lats	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90031	Lithuania Litas	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90032	Croatia Kuna	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90033	Slovenia Tolar	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90034	Slovenia Tolar	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90035	Montenegro Dinar	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90036	Albania Leke	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90037	North Macedonia Denar	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90038	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90039	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90040	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90041	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90042	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90043	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90044	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90045	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90046	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90047	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90048	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90049	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90050	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90051	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90052	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90053	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90054	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90055	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90056	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90057	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90058	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90059	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90060	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90061	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90062	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90063	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90064	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90065	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90066	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90067	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90068	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90069	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90070	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90071	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90072	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90073	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90074	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90075	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90076	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90077	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90078	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90079	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90080	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90081	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90082	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90083	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90084	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90085	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90086	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90087	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90088	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90089	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90090	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90091	Ukraine Hryvnia	RKD	157.9625	157.9625	157.9625	157.9625	157.9625	157.9625
90092	Ukraine Hryvnia	RKD	157.9625	157.9625				



# ក្រសួងអភសិក្សា រៀបចំប្រជាពលរដ្ឋ និង សេវាភល

---

## សេវាទំនើកាលដីជ្រើរការណិតប្រព័ន្ធ

**១-គោលបំណង** : អភិវឌ្ឍនេរវាតិមានទីផ្សារកសិកម្ម សំដែរធ្វើឱ្យកសិករ រដ្ឋាភិបាល និង អ្នកពាក់ព័ន្ធដៃងីឡាលានពីមាន  
ទីផ្សារត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីចូលរួមចំណោកធ្វើឱ្យប្រសើរឡើងឡើង ប្រាក់ចំណុលរបស់កសិករ ធ្វើការ  
ឈរបាយចិត្ត និងធ្វើអនកម៉ែនបេកបង្ហាយបេសិទ្ធភាពលើការងារសិស្សខេះ។

**๒-วิสัยภาพ** : บรรยายตัวมายศั่งค์โดยผู้บดคล้องคำ ๒๔ กผดตรี เชต. ฯ

**៥-ការកំណត់អនុវត្ត :** ការិយាល័យទីផ្សារកសិកម នាយកដានផែនការ និង សិតិ នៃករសងកសិកម រាបបមាត់ និង នេសាទ

*Agricultural Market Information Service*

- 1. Objectives** : To develop a nationwide Agricultural Market Information Service (AMIS) for improving farmer's, government's and other stakeholder's access to market intelligence in order to increase farmer's income, and for better decision making and effective interventions on food security.

**2. Coverage** : Collection of agricultural price information in 24 provinces.

**3. Output** : Wholesale and retail prices, and information of market demands and supplies are collected. Wholesale prices are collected 3 times a week and once a week for retail prices. The collected price information is compiled, analyzed and reported on weekly, monthly and annual bulletins, and is broadcast on FM local radios, TVs, as well as posted on the website [www.agriculturalmarketinformation.org.kh](http://www.agriculturalmarketinformation.org.kh) and SMS.

**4. Implementing Agency:** Agricultural Marketing Office (AMO), Department of Planning Statistics (DPS), MAFF

ព័ត៌មានលំអិត: ការិយាល័យទីផ្សារកសិកម្ម នាយកដ្ឋាននៃនគរាយ និង សុវត្ថិភាព នៃក្រសួងកសិកម្ម រដ្ឋប្រជាក្រុង និង នៃសាខា  
ភាសយដ្ឋានលេខ ២០០ មហាផ្ទៃប្រចាំឆ្នាំ សង្កាត់ទេស្ថាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ  
ទូរសព្ទ/ផ្លូវរោង: ០៩៣ ២១ ៦០ ៦០ អីម៉ែល [info@agrimarketinfo.org.kh](mailto:info@agrimarketinfo.org.kh)

Detail Information: Agricultural Marketing Office, DPS, MAFF

Address: # 200 Preah Norodom Blvd, Khan Chamkamorn, Phnom Penh, Cambodia.

Tel/Fax: 023 21 60 60, Email: info@agrimarketinfo.org.kh